

အပိတပိတၢ်
AWIG-AWIG

ၣ်ဒါတၢ်ဒါတၢ်ဒါတၢ်ဒါတၢ်
DÉSÁ ADAT DALEM YANGAPI



ဒါတၢ်ဒါတၢ်ဒါတၢ်ဒါတၢ်
KECAMATAN KEDIRI

ဒါတၢ်ဒါတၢ်ဒါတၢ်ဒါတၢ်
KABUPATÉN TABANAN

ပံၤမၤတၢ်တၢ်
WARSA 2025

ឯកសារគ្រឹះស្ថានប្រជាជន

DAGING BUKU AWIG-AWIG

ភាសា

Kaca

ឯកសារគ្រឹះស្ថានប្រជាជន..... ១ ក

DAGING BUKU AWIG-AWIG i

គ្រោងបង្កើតសិក្សាសា..... ១ ក

NYASA LAN TEGES NYASA vii

ជំនួញសិក្សា..... ១ ឃ

MURDHA CITTAix

ឯកសារ ១ ក ហេតុអ្វីប្រជាជនប្រើប្រាស់សិក្សា

SARGAH I ARAN, WEWIDANGAN, TIPE MIWAH STATUS

ក្រុមហ៊ុនសិក្សា..... ១ ក

DÉSÀ ADAT 1

សិក្សា ១ ក ហេតុអ្វីក្រុមហ៊ុនសិក្សា..... ១ ក

Kaping 1 Aran Désa Adat 1

សិក្សា ១ ក ហេតុអ្វីក្រុមហ៊ុនសិក្សា..... ១ ក

Kaping 2 Wewidangan Désa Adat..... 1

សិក្សា ១ ក ហេតុអ្វីក្រុមហ៊ុនសិក្សា..... ១ ក

Kaping 3 Tipe Désa Adat..... 3

សិក្សា ១ ក ហេតុអ្វីក្រុមហ៊ុនសិក្សា..... ១ ក

Kaping 4 Status Désa Adat..... 3

ឯកសារ ១ ក ប្រើប្រាស់សិក្សាប្រើប្រាស់សិក្សា..... ១ ៣

SARGAH II PAMIKUKUH MIWAH PETITIS DÉSÀ ADAT..... 4

ឯកសារ ១ ក ឯកសារគ្រឹះស្ថានប្រជាជនប្រើប្រាស់សិក្សា..... ១ ១

SARGAH III AWIG-AWIG, PARAREM, MIWAH PERATURAN LAIN DÉSÀ ADAT..... 5

បញ្ជីសិក្សា ១ ក ហេតុអ្វីឯកសារគ្រឹះស្ថានប្រជាជន..... ១ ១

Palet 1 Indik Awig-awig Désa Adat..... 5

បញ្ជីសិក្សា ១ ក ហេតុអ្វីឯកសារគ្រឹះស្ថានប្រជាជន..... ១ ៤

Palet 2 Indik Pararem Désa Adat..... 6

បញ្ជីសិក្សា ១ ក ហេតុអ្វីឯកសារគ្រឹះស្ថានប្រជាជន..... ១ ៧

Palet 3 Indik Peraturan Lain Désa Adat..... 7

សំពៅ ១៣១

SARGAH IV

សូត្រ ១៣១ បរាហ្យាន ១៧

SUKRETA TATA PARAHYANGAN DÉSA ADAT..... 8

បញ្ជី ១៣១ ហិក្ខុតិ ១៧

Palet 1 Indik Kahyangan Désa Adat..... 8

បញ្ជី ១៣១ ហិក្ខុតិ ១៧

Palet 2 Indik Kasukretan Kahyangan..... 9

បញ្ជី ១៣១ ហិក្ខុតិ ១៧

Palet 3 Indik Ngawangun Kahyangan..... 12

បញ្ជី ១៣១ ហិក្ខុតិ ១៧

Palet 4 Indik Upacara Yadnya 13

សិប្ប ១៣១ ហិក្ខុតិ ១៧

Kaping 1 Upacara Déwa Yadnya..... 13

សិប្ប ១៣១ ហិក្ខុតិ ១៧

Kaping 2 Upacara Rsi Yadnya..... 17

សិប្ប ១៣១ ហិក្ខុតិ ១៧

Kaping 3 Upacara Pitra Yadnya..... 18

សិប្ប ១៣១ ហិក្ខុតិ ១៧

Kaping 4 Upacara Manusa Yadnya..... 24

សិប្ប ១៣១ ហិក្ខុតិ ១៧

Kaping 5 Upacara Bhuta Yadnya..... 24

សំពៅ ១៣២

SARGAH V

សូត្រ ១៣២ បរាហ្យាន ១៧

SUKRETA TATA PAWONGAN DÉSA ADAT..... 27

បញ្ជី ១៣២ ហិក្ខុតិ ១៧

Palet 1 Pawongan Désa Adat..... 27

ហិក្ខុតិ ១៣២ ហិក្ខុតិ ១៧

Indik 1 Krama..... 27

ហិក្ខុតិ ១៣២ ហិក្ខុតិ ១៧

Indik 2 Swadharma miwah Swadikara Krama Désa Adat..... 29

ហិក្ខុតិ ១៣២ ហិក្ខុតិ ១៧

Indik 3 Panyanggra Karya Suka Duka..... 34

បញ្ជី ១៣២ ហិក្ខុតិ ១៧

Palet 2 Tata Pemerintahan Désa Adat..... 35

ហិក្ខុតិ ១៣២ ហិក្ខុតិ ១៧

Indik 1 Prajuru Désa Adat 35

ហិរ្និរិក្រ១ប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ	125
Indik 2 Prajuru Banjar Adat	39
ហិរ្និរិក្រ១សង្កាត់	137
Indik 3 Sabha Désa	41
ហិរ្និរិក្រ១សង្កាត់	137
Indik 4 Kerta Désa	43
បញ្ជីក្រុមប្រឹក្សាប្រឹក្សាស្រុក	136
Palet 3 Lembaga Pengambil Keputusan	46
ហិរ្និរិក្រ១សង្កាត់	137
Indik 1 Paruman Désa Adat	46
ហិរ្និរិក្រ១សង្កាត់	137
Indik 2 Pasangkepaan Désa Adat	49
បញ្ជីក្រុមប្រឹក្សាធម្មនុញ្ញ	197
Palet 4 Lembaga Adat	53
ហិរ្និរិក្រ១សង្កាត់	197
Indik 1 Paiketan Pamangku	53
ហិរ្និរិក្រ១សង្កាត់	197
Indik 2 Paiketan Serati	57
ហិរ្និរិក្រ១សង្កាត់	197
Indik 3 Paiketan Wredha	59
ហិរ្និរិក្រ១សង្កាត់	197
Indik 4 Pecalang	59
ហិរ្និរិក្រ១សង្កាត់	197
Indik 5 Paiketan Yowana Désa Adat	62
ហិរ្និរិក្រ១សង្កាត់	197
Indik 6 Paiketan Krama Istri Désa Adat	65
ហិរ្និរិក្រ១សង្កាត់	197
Indik 7 Sekaa miwah Lembaga Adat Tiosan	69
បញ្ជីក្រុមប្រឹក្សាធម្មនុញ្ញ	197
Palet 5 Kulawarga	69
ហិរ្និរិក្រ១សង្កាត់	197
Indik 1 Pawiwahan	69

ឆ្នាំទី១៤១
SARGAH VI

ហិរ្តិរាជ្យ/កាបិហានិ/ឫសភូមិ	១៧៧
Indik 2 Nyapihan/Wusan Marabian	73
ហិរ្តិរាជ្យ/ឆ្នាំស្រែ	១៧៩
Indik 3 Sentana	75
ហិរ្តិរាជ្យ/១២១បរិវារ	១៧៥
Indik 4 Warisan	79
SUKRETA TATA PALEMAHAN DÉSA ADAT	81
បញ្ជីហិរ្តិរាជ្យ/នាវាវិបស្សនិករភូមិ	១៧៧
Palet 1 Tanah Miwah Lingkungan Alam Désa Adat	81
ហិរ្តិរាជ្យ/នាវាវិបស្សនិករ	១៧៧
Indik 1 Tanah Désa Adat	81
ហិរ្តិរាជ្យ/បំណងភូមិ	១៧៧
Indik 2 Lingkungan Alam Désa Adat	81
បញ្ជីហិរ្តិរាជ្យ/នាវាវិបស្សនិករ	១៧៧
Palet 2 Karang Miwah Tegal	82
បញ្ជីហិរ្តិរាជ្យ/បេតិកភណ្ឌបេតិកភណ្ឌបេតិកភណ្ឌ	១៧៩
Palet 3 Wewangunan, Wewalungan Miwah Pepayonan	85
ហិរ្តិរាជ្យ/បេតិកភណ្ឌ	១៧៩
Indik 1 Wewangunan	85
ហិរ្តិរាជ្យ/បេតិកភណ្ឌ	១៧៤
Indik 2 Wewalungan	86
ហិរ្តិរាជ្យ/បេតិកភណ្ឌ	១៧៧
Indik 3 Pepayonan	87
បញ្ជីហិរ្តិរាជ្យ/នាវាវិបស្សនិករ	១៧៥
Palet 4 Kawasan Perdésaan Désa Adat	89
ហិរ្តិរាជ្យ/ក្រុមបញ្ជីហិរ្តិរាជ្យ/នាវាវិបស្សនិករ	
Indik 1 Nglestariang Palembang Miwah Kawasan Perdésaan	
វិបស្សនិករ	១៧៥
Désa Adat	89

ដំបូង	បង្ហាញពីស្ថានភាពសហគមន៍ប្រជាជនក្នុងភូមិ	
SARGAH VII	PADRUWÉN, UTSAHA MIWAH PENGANGGARAN	
	ក្រុមគ្រួសារក្នុងភូមិ.....	១៥០
	DÉSA ADAT.....	90
	បង្ហាញពីការងារកសិកម្មក្នុងភូមិ.....	១៥០
	Palet 1 Indik Padruwén Désa Adat.....	90
	បង្ហាញពីការងារកសិកម្មប្រជាជនក្នុងភូមិ.....	១៥០
	Palet 2 Indik Penganggaran Désa Adat.....	92
ដំបូង	ទំនាក់ទំនងរវាងសហគមន៍ភូមិ.....	១៥០
SARGAH VIII	TATA HUBUNGAN MIWAH MAJELIS DÉSA ADAT.....	93
	បង្ហាញពីការងារកសិកម្មរវាងសហគមន៍ភូមិ.....	១៥០
	Palet 1 Indik Tata Hubungan Kerjasama Désa Adat.....	93
	បង្ហាញពីការងារកសិកម្មរវាងសហគមន៍ភូមិ.....	១៥០
	Palet 2 Indik Majelis Désa Adat.....	94
ដំបូង	គ្រោះថ្នាក់និងការពារគ្រោះថ្នាក់.....	១៥០
SARGAH IX	BHAYA, KULKUL, WICARA MIWAH DANDA	95
	បង្ហាញពីការងារកសិកម្មគ្រោះថ្នាក់.....	១៥០
	Palet 1 Indik Bhaya.....	95
	បង្ហាញពីការងារកសិកម្មគ្រោះថ្នាក់.....	១៥០
	Palet 2 Indik Kukul.....	97
	បង្ហាញពីការងារកសិកម្មគ្រោះថ្នាក់.....	១៥០
	Palet 3 Indik Wicara.....	98
	បង្ហាញពីការងារកសិកម្មគ្រោះថ្នាក់.....	១៥០
	Palet 4 Indik Danda.....	99
ដំបូង	ប្រព័ន្ធកសិកម្មក្នុងភូមិ	
SARGAH X	PEMBANGUNAN DÉSA ADAT MIWAH	
	ប្រព័ន្ធកសិកម្មក្នុងភូមិ.....	១៥០
	PEMBANGUNAN KAWASAN PERDESAAN DÉSA ADAT.....	102
ដំបូង	ប្រព័ន្ធកសិកម្មក្នុងភូមិ	
SARGAH XI	PEMBINAAN, PENGAWASAN, PEMBERDAYAAN	
	ប្រព័ន្ធកសិកម្មក្នុងភូមិ.....	១៥០
	MIWAH PELESTARIAN DÉSA ADAT	103

	បក្សទៅវិញវិញប្រឹក្សាភិបាលសាលាដំបូង.....	103
	Palet 1 Pembinaan Lan Pengawasan	103
	ហិរញ្ញវត្ថុវិញវិញប្រឹក្សាភិបាលសាលាដំបូង.....	103
	Indik 1 Pembinaan	103
	ហិរញ្ញវត្ថុវិញវិញប្រឹក្សាភិបាលសាលាដំបូង.....	104
	Indik 2 Pengawasan.....	104
	បក្សទៅវិញវិញប្រឹក្សាភិបាលសាលាដំបូង.....	104
	Palet 2 Pemberdayaan miwah Pelestarian Désa Adat.....	104
	104 ហិរញ្ញវត្ថុវិញវិញប្រឹក្សាភិបាលសាលាដំបូង.....	104
	Indik 1 Pemberdayaan	104
	ហិរញ្ញវត្ថុវិញវិញប្រឹក្សាភិបាលសាលាដំបូង.....	104
	Indik 2 Pelestarian	104
ឆ្នាំ ២០១២	ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ.....	105
SARGAH XII	NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM.....	105
ឆ្នាំ ២០១២	ប្រជាជនវិញវិញ.....	106
SARGAH XIII	PAMUPUT.....	106
	ប្រតិបត្តិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ.....	110
	PETA WEWIDANGAN DÉSA ADAT DALEM YANGAPI.....	110
	ប្រតិបត្តិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ.....	111
	PRAWARTAKA PANYURATAN AWIG-AWIG DÉSA ADAT DALEM YANGAPI.....	111

ព្យាសវន្តិច័សិព្យាស
 NYASA LAN TEGES NYASA

១២១ ដំបើងក្សត្រិសិមិ មហិច័សិះ

(1) Sibeh Bucu Lima, mateges:

ហ។ រាមាតាមាតាហិហិក្សត្រិសិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

ha. Désa Adat Dalem Yangapi mapikukuh antuk Pancasila, Dasar miwah

ឯមហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

Darsanan Jagat Républik Indonésia;

គ។ មាតិកាវិនិច័យមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

na. Sajeroning nyungkemin Agama Hindu, Krama Désa Adat Dalem Yangapi

មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

mapikukuh antuk Panca Sradhā.

១២២ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

(2) Swastika jeroning Padma Asta Dala:

ហ។ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

ha. Swastika mapiteges : Krama Désa Adat Dalem Yangapi, nyungkemin miwah

មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

nginggilang Agama Hindu.

គ។ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

na. Padma Asta Dala, mapiteges : Krama Désa Adat Dalem Yangapi, misinggihan

មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

Asta Aiswaryan Ida Sang Hyang Widhi : Anima, Laghima, Mahima, Prapti

មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

Prakamya, Isitwa, Wasitwa miwah Yatrakamawasayitwa.

១២៣ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

(3) Padi lan Kapas, mateges : sajeroning ngupadi jagadita sané matiti pangancan

មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

antuk Dharma, Arta, Kama, Krama Désa Adat Dalem Yangapi tan mari

មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

nglimbakang boga miwah upaboga minakadi sandang pangan.

១៣១ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ មហិច័សិមិ

(4) Pinggel sambung sinambung, mapiteges : Krama Désa Adat Dalem Yangapi,

ຍີ່ងຄິນ
MURDDHA CITTA

ຫ້າຍຮຸ່ງ

Om Swastiastu,

ຫ້າຍວິສະຍາສູດຍສິດທິ

Om Awighnamastu Namó Siddham,

ທ່າຍຸກບຸກຄົນທ່າຍຸກບຸກຄົນທ່າຍຸກບຸກຄົນ

Asungkreta waranugraha Ida Sang Hyang Widhi Wasa, malarapan antuk putusing
ບໍລິເວນດຳລົງຄຳກະຕູຄຳຍຸກບຸກຄົນທ່າຍຸກບຸກຄົນ

paséban Krama Désa Adat Dalem Yangapi, gumawé Awig-awig Désa Adat Dalem
ທີ່ທ່າຍຸກບຸກຄົນທ່າຍຸກບຸກຄົນທ່າຍຸກບຸກຄົນ

Yangapi pinaka sepat siku-siku pamatut miwah pamutus, wastu kasidan prayojanan mami
ສາຍພັນທາງດ້ານການປະຕິບັດບຸກຄົນທ່າຍຸກບຸກຄົນ

kabéh, prasama angidep muah ngamanggehaken kadi linging Awig-awig iki.

ຍຸກບຸກຄົນທ່າຍຸກບຸກຄົນທ່າຍຸກບຸກຄົນ

Mungguing daging Awig-awig sané sampun kasurat duké riin sampun becik tur
ສາຍພັນທາງດ້ານການປະຕິບັດບຸກຄົນທ່າຍຸກບຸກຄົນ

sampun kasungkemin antuk krama désa, Désa Adat Dalem Yangapi kémaon riantukan
ຮ່ວມຄຳກະຕູຄຳຍຸກບຸກຄົນທ່າຍຸກບຸກຄົນ
wénten uger-uger lan pawarah-warrah saking Dinas Pemajuan Masyarakat Adat (DPMA)
ຮ່ວມຄຳກະຕູຄຳຍຸກບຸກຄົນທ່າຍຸກບຸກຄົນ
ຮ່ວມຄຳກະຕູຄຳຍຸກບຸກຄົນ
Provinsi Bali, mangdané panyuratan Awig-awig Désa Adat, kasurat manut kecap ring
ຮ່ວມຄຳກະຕູຄຳຍຸກບຸກຄົນທ່າຍຸກບຸກຄົນ
Pérda Provinsi Bali Nomor 4 Tahun 2019, indik Désa Adat ring Bali,

ບໍລິເວນດຳລົງຄຳກະຕູຄຳຍຸກບຸກຄົນທ່າຍຸກບຸກຄົນ
pamekas Pasal 13 ayat 5 indik tata titi panyuratan Awig-awig.

ທ່າຍຸກບຸກຄົນທ່າຍຸກບຸກຄົນທ່າຍຸກບຸກຄົນ

Asapunika taler daging Awig-awig sané kasurat duké riin wénten sané nénten
ຍຸກບຸກຄົນທ່າຍຸກບຸກຄົນທ່າຍຸກບຸກຄົນ
manut sakadi aab jagaté mangkin, makawinan kawéntenang nguwah-nguwuhin
ຍຸກບຸກຄົນທ່າຍຸກບຸກຄົນ

Awig-awig puniki.

ក្របខ័យបូហិតធីតាចម្រើនកិច្ចការសង្គមវប្បធម៌កម្ពុជា

Nguwah-nguwuhin Awig-awig puniki taler sampun kasungkemin antuk Krama
 ។ ធីតាចម្រើនកិច្ចការសង្គមវប្បធម៌កម្ពុជាខ្ញុំគ្រប់គ្រងឲ្យបានល្អប្រសើរឡើយ
 Désa Adat Dalem Yangapi sané kamargiang duk rahina Redité Kliwon, Wuku Watugunung,
 ប្រទេសឥណ្ឌូនេស៊ី ភ្នំពេញ ក្រុង ជ័យវរ្ម័ន ១៧ ឆ្នាំ ១៩៧២ ប្រទេសកម្ពុជា
 Pananggal Ping Solas, Sasih Kawolu, Isaka Warsa 1942, Tanggal maséhi
 ។ ឆ្នាំ ២០២១ ខែ មករា ថ្ងៃ ទី ២៤ ព្រឹក ព្រះមហាក្សត្រ ព្រះបរមរាជវាំង
 24 Januari 2021 magenah ring Balé Désa Adat Dalem Yangapi.

ធីតាចម្រើនកិច្ចការសង្គមវប្បធម៌កម្ពុជា

Dumogi Ida Sang Hyang Widhi Wasa asung kerta waranugraha wastu Awig-awig
 បូហិតធីតាចម្រើនកិច្ចការសង្គមវប្បធម៌កម្ពុជាខ្ញុំគ្រប់គ្រងឲ្យបានល្អប្រសើរឡើយ
 puniki sidha angawé kasukretan Krama Désa Adat Dalem Yangapi.
 ធីតាចម្រើនកិច្ចការសង្គមវប្បធម៌កម្ពុជា
 Om Santih Santih Santih Om.

សំបាប់ ១៧

SARGAH I

ហាវត្រា ១ បដិដាត្រា ១ ទំហំ ៦១៧ ម៉ែត្រ ការពារ ១

ARAN, WEWIDANGAN, TIPE MIWAH STATUS DÉSA ADAT

សំបាប់ ១៧ ហាវត្រា ១ ការពារ ១

Kaping 1 Aran Désa Adat

បុរាណ ១៧

Pawos 1

១៧ ១ ការពារ ១ បដិដាត្រា ១ ទំហំ ៦១៧ ម៉ែត្រ ការពារ ១

- (1) Désa Adat puniki mawasta Désa Adat Dalem Yangapi.

សំបាប់ ១៧ បដិដាត្រា ១ ការពារ ១

Kaping 2 Wewidangan Désa Adat

បុរាណ ១៧

Pawos 2

១៧ ទំហំ ៦១៧ ម៉ែត្រ ការពារ ១ បដិដាត្រា ១ ទំហំ ៦១៧ ម៉ែត្រ ការពារ ១

- (1) Jebar kakuwub wewidangannya mawates nyatur désa :

ហា ១ ដី ១ បដិដាត្រា ១ ការពារ ១ : ៦១៧ ម៉ែត្រ ការពារ ១

ha. Sisi Wétan/Kangin : Tukad Yéh Sungi,

គា ១ ដី ១ បដិដាត្រា ១ ការពារ ១ : ៦១៧ ម៉ែត្រ ការពារ ១

na. Sisi Kidul/Kelod : Désa Adat Abiantuwung;

សា ១ ដី ១ បដិដាត្រា ១ ការពារ ១ : ៦១៧ ម៉ែត្រ ការពារ ១

ca. Sisi Kulon/Kauh : Tukad Yéh Apuh;

ហា ១ ដី ១ បដិដាត្រា ១ ការពារ ១ : ៦១៧ ម៉ែត្រ ការពារ ១

ra. Sisi Lor/Kaja : Désa Adat Suralaga.

១៧ ទំហំ ៦១៧ ម៉ែត្រ ការពារ ១ បដិដាត្រា ១ ទំហំ ៦១៧ ម៉ែត្រ ការពារ ១

- (2) Jebar kakuwub wewidangan sané kawengku dados kekuwub wewidangan Désa Adat

សំបាប់ ១៧ ១៧ ១៧ ១៧

sawetara wénten 6,5 Ha.

១៧ ១ ការពារ ១ បដិដាត្រា ១ ទំហំ ៦១៧ ម៉ែត្រ ការពារ ១

အပိုင်း ၁၉၁ ဂိုဏ်း ၃ ဂုဏ်ထူးအမည်

Kaping 3 Tipe Désa Adat

ပုဒ်မ ၁၉၁

Pawos 3

ဂုဏ်ထူးအမည်အမည်ရှိသောပုဒ်မ ၁၉၁ ဂိုဏ်း ၃ ဂုဏ်ထူးအမည်အမည်
Désa Adat Dalem Yangapi ngranjing ring tipe Désa Adat Anyar. Kawangun mawiwit saking
ပုဒ်မ ၁၉၁
pamekaran.

အပိုင်း ၁၉၂ ဂုဏ်ထူးအမည်

Kaping 4 Status Désa Adat

ပုဒ်မ ၁၉၂

Pawos 4

၁၉၂ ဂုဏ်ထူးအမည်အမည်ရှိသောပုဒ်မ ၁၉၂ ဂိုဏ်း ၄ ဂုဏ်ထူးအမည်

(1) Désa Adat Dalem Yangapi wénten ring wewidangan Provinsi Bali.

၁၉၂ ဂုဏ်ထူးအမည်အမည်ရှိသောပုဒ်မ ၁၉၂ ဂိုဏ်း ၄ ဂုဏ်ထူးအမည်

(2) Désa Adat Dalem Yangapi berstatus pinaka Subjek Hukum ring Sistem Pemerintahan
ပုဒ်မ ၁၉၂
Provinsi Bali.

ឆ្នាំ១៩៧១

SARGAH II

បទប្បញ្ញត្តិបទប្បញ្ញត្តិទំនើបទំនើបទំនើបទំនើបទំនើប

PAMIKUKUH MIWAH PETITIS DÉSA ADAT

បទប្បញ្ញត្តិ១៩៧១

Pawos 5

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា

Désa Adat Dalem Yangapi ngamanggehang pamikukuh, minakadi :

១៧៧ បញ្ជាតំណាង

(1) Pancasila.

១៧៨ ក្រឹត្យទ្រឹស្តីសភាពជាតិធម្មនុញ្ញសហព័ន្ធគុំជាតិឥណ្ឌូនេស៊ី ១៩៥៩

(2) Undang-Undang Dasar Républik Indonésia Tahun 1945.

១៧៩ បញ្ជាប្រកាស

(3) Panegara Mawa Tata.

១៨០ ទ្រឹស្តីបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

(4) Tri Hita Karana, manut sadācara Āgama Hindu.

បទប្បញ្ញត្តិ១៩៧១

Pawos 6

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា

Luwir patitis Désa Adat Dalem Yangapi :

១៧៧ បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

(1) Mikukuhin miwah ngrajegang Āgama Hindu.

១៧៨ បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

(2) Nginggilang tata prawrettiné maagama.

១៧៩ បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

(3) Ngrajegang kasukretan désa saha pawongannya sekala lan niskala.

សំបុត្រ

SARGAH III

ធម្មនុញ្ញសភាជាតិ របស់រដ្ឋសហភាពឥណ្ឌូនេស៊ី

AWIG-AWIG, PARAREM, MIWAH PERATURAN LAIN DÉSA ADAT

បញ្ជី

Palet 1

សំណុំធម្មនុញ្ញសភាជាតិ

Indik Awig-awig Désa Adat

បញ្ជី

Pawos 7

171 ធម្មនុញ្ញសភាជាតិ បញ្ជីសំណុំធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ

(1) Awig-awig Désa Adat Dalem Yangapi katiténin lan kasungkemin ring paruman Désa Adat.

172 ទម្រង់របស់ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ

(2) Tata cara ngaryanin Awig-awig inggih punika mawiwit saking Paruman Désa Adat, រាជរដ្ឋាភិបាល ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ raris ngadegang Prawartaka Nguwah-uwuhin Awig-awig sané anggannyané mawit សភាជាតិ ធម្មនុញ្ញសភាជាតិ សភាជាតិ ធម្មនុញ្ញសភាជាតិ សភាជាតិ ធម្មនុញ្ញសភាជាតិ saking Prajuru Désa Adat, Sabha Désa, Kerta Désa, Manggala Banjar Adat, បណ្តាញសង្គម ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ Pacalang, Tokoh Masyarakat, Tokoh Agama, unsur Pasikian Krama ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ Istri, lan unsur Pasikian Yowana.

173 ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ

(3) Awig-awig sané kakaryanin nénten dados lémpas utawi matinjakan sareng ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ Pamikukuh marupa Peraturan Perundang-Undangan sané manggeh ring NKRI.

131 ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ

(4) Awig-awig prasida kauwah-uwuhin padgatakala yéning wénten parindikan sané ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ ធម្មនុញ្ញសភាជាតិ mabuat.

191 **ຂໍ້​ຕົກ​ລົງ​ກ່ຽວ​ກັບ​ການ​ສ້າງ​ຕັ້ງ​ຂຶ້ນ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ​ຂອງ​ອົງ​ການ​ປະ​ជា​ທານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ​ຂອງ​ລັດ​ຖະ​ບານ​ຊາວ​ບາ​ລີ**

(5) Awig-awig sané kakaryanin patut kailikitayang (didaftarkan) ring Dinas

ບໍ່​ມີ​ເງື່ອນ​ໄຂ​ອື່ນ​ໆ​ທີ່​ກ່ຽວ​ຂ້ອງ​ກັບ​ການ​ບັນ​ທຶກ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ

Pemajuan Masyarakat Adat (DPMA) Provinsi Bali.

161 **ສາ​ລະ​ທຳ​ທີ່​ກ່ຽວ​ກັບ​ການ​ສ້າງ​ຕັ້ງ​ຂຶ້ນ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ​ຂອງ​ລັດ​ຖະ​ບານ​ຊາວ​ບາ​ລີ**

(6) Sakaluwiring indik sané sampun kamargiang sadéréng Awig-awig puniki kasurat, ຍາມ​ກ່ອນ​ທີ່​ຈະ​ມີ​ສະ​ເໜີ​ຂໍ​ສອບ​ລົງ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ

mangda kaanutang ring sadaging Awig-awig puniki.

171 **ສາ​ລະ​ທຳ​ທີ່​ກ່ຽວ​ກັບ​ການ​ສ້າງ​ຕັ້ງ​ຂຶ້ນ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ​ຂອງ​ລັດ​ຖະ​ບານ​ຊາວ​ບາ​ລີ**

(7) Sakaluwiring sané durung kasurat sajeroning Awig-awig puniki, menawi kangkat ສາ​ລະ​ທຳ​ທີ່​ກ່ຽວ​ກັບ​ການ​ສ້າງ​ຕັ້ງ​ຂຶ້ນ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ​ຂອງ​ລັດ​ຖະ​ບານ​ຊາວ​ບາ​ລີ

kaanggén mitegepin Awig-awig puniki, pacang kasurat jeroning Pararem.

ບາງ​ອີ​ໄຊ

Palet 2

ບໍລິ​ເວນ​ທີ່​ກ່ຽວ​ຂ້ອງ​ກັບ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ

Indik Pararem Désa Adat

ບາງ​ບາ​ລີ

Pawos 8

171 **ບາງ​ບາ​ລີ​ທີ່​ກ່ຽວ​ຂ້ອງ​ກັບ​ການ​ສ້າງ​ຕັ້ງ​ຂຶ້ນ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ​ຂອງ​ລັດ​ຖະ​ບານ​ຊາວ​ບາ​ລີ**

(1) Pararem Désa Adat Dalem Yangapi katiténin lan kasungkemin ring paruman Désa

ຂອງ​ລັດ​ຖະ​ບານ​ຊາວ​ບາ​ລີ

Adat.

171 **ບາງ​ບາ​ລີ​ທີ່​ກ່ຽວ​ຂ້ອງ​ກັບ​ການ​ສ້າງ​ຕັ້ງ​ຂຶ້ນ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ​ຂອງ​ລັດ​ຖະ​ບານ​ຊາວ​ບາ​ລີ**

(2) Désa Adat Dalem Yangapi wenang ngaryanin Pararem Panyacah Awig, Pararem ບາງ​ບາ​ລີ​ທີ່​ກ່ຽວ​ຂ້ອງ​ກັບ​ການ​ສ້າງ​ຕັ້ງ​ຂຶ້ນ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ

Pangelé, lan Pararem Panepas Wicara.

171 **ບາງ​ບາ​ລີ​ທີ່​ກ່ຽວ​ຂ້ອງ​ກັບ​ການ​ສ້າງ​ຕັ້ງ​ຂຶ້ນ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ​ຂອງ​ລັດ​ຖະ​ບານ​ຊາວ​ບາ​ລີ**

(3) Tata cara ngaryanin Pararem inggih punika mawiwit saking Paruman Désa Adat, ການ​ສ້າງ​ຕັ້ງ​ຂຶ້ນ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ​ຂອງ​ລັດ​ຖະ​ບານ​ຊາວ​ບາ​ລີ

raris ngadegang Prawartaka Panyuratan Pararem sané anggannyané mawit saking

ບາງ​ບາ​ລີ​ທີ່​ກ່ຽວ​ຂ້ອງ​ກັບ​ການ​ສ້າງ​ຕັ້ງ​ຂຶ້ນ​ຂອງ​ພະ​ນັກ​ງານ​ບຸ​ກຄະ​ລາ​ພາກ​ພື້ນ​ຂອງ​ລັດ​ຖະ​ບານ​ຊາວ​ບາ​ລີ

Prajuru Désa Adat, Sabha Désa, Kerta Désa, Manggala Banjar Adat, Pacalang,

ຂໍ້ຕາງໜ້າ

SARGAH IV

ສູນຊຸມຊົນບາງກຳລັງສູນຊຸມຊົນ

SUKRETA TATA PARAHYANGAN DÉSA ADAT

ບາງກຳລັງສູນຊຸມຊົນບາງກຳລັງສູນຊຸມຊົນ

Palet 1 Indik Kahyangan Désa Adat

ບາງກຳລັງສູນຊຸມຊົນ

Pawos 10

1. ສາມາດສູນຊຸມຊົນບາງກຳລັງສູນຊຸມຊົນບາງກຳລັງສູນຊຸມຊົນ

(1) Sané kamanggehang dados Kahyangan druén Désa Adat Dalem Yangapi, luwiré:

1. ບາງກຳລັງສູນຊຸມຊົນ

ha. Pura Tri Kahyangan :

1. ບາງກຳລັງສູນຊຸມຊົນ

1) Pura Désa lan Puseh;

2. ບາງກຳລັງສູນຊຸມຊົນ

2) Pura Dalem Yangapi.

ka. ທີ່ສາມາດສູນຊຸມຊົນບາງກຳລັງສູນຊຸມຊົນ

na. Tiosan ring Tri Kahyangan, inggih punika:

1. ບາງກຳລັງສູນຊຸມຊົນ

1) Pura Prajapati;

2. ບາງກຳລັງສູນຊຸມຊົນ

2) Pura Béji;

3. ບາງກຳລັງສູນຊຸມຊົນ

3) Pura Balé Banjar.

2. ທີ່ສາມາດສູນຊຸມຊົນບາງກຳລັງສູນຊຸມຊົນ

(2) Genah lan pengempon kahyangan-kahyangan panyiwian Krama Désa Adat :

1. ບາງກຳລັງສູນຊຸມຊົນທີ່ສາມາດສູນຊຸມຊົນ

ha. Pura Désa lan Puseh magenah ring wewidangan Désa Adat Dalem Yangapi,

ສາມາດສູນຊຸມຊົນບາງກຳລັງສູນຊຸມຊົນທີ່ສາມາດສູນຊຸມຊົນ

sané kaempon olih Krama Désa Adat Dalem Yangapi; lan krama dura desa.

ka. ບາງກຳລັງສູນຊຸມຊົນທີ່ສາມາດສູນຊຸມຊົນ

na. Pura Dalem Yangapi magenah ring wewidangan Désa Adat Dalem Yangapi,

ບາງທາງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

wadon, masusun anak alit;

1271 ຕຳພສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

ra. Ngias raga, minakadi nyangsang busana, maculang wastra, menahang

ບຸນສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ ສາມາດນຳສູງບໍ່ສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

pusungan lan sakanan punika, sajawaning Sang Sulinggih miwah tiosan wit

ສາມາດນຳສູງບໍ່ສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

sangkaning pituduh Prajuru Desa Adat.

1272 ສຳພາບສູງບໍ່ສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

(9) Siosan ring Pamangku tan kalugra munggah tedun ring palinggih-palinggih,

ສາມາດນຳສູງບໍ່ສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ ສາມາດນຳສູງບໍ່ສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

sajawaning wit saking pituduh Prajuru Désa Adat sane kapikukuh manut pararem.

1273 ສາມາດນຳສູງບໍ່ສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

(10) Sang sané mamurug kecap ring ajeng wenang keni déwa danda, manut pararem.

ບາງທາງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

Pawos 12

1274 ບາງທາງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

(1) Pradé wénten kahyangan désané katibén dhurmanggala minakadi kapanca bhayan,

ບາງທາງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ ສາມາດນຳສູງບໍ່ສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

Pamangku patut digelis masadok ring Prajuru Désa Adat, tur Prajuru Desa patut

ສຳພາບສູງບໍ່ສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

niténin kadurmanggalané inucap tur ngupakara pamahayu sané patut.

1275 ບາງທາງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

(2) Indik upakara/upacara pamahayun kadurmanggalan Kahyangan Désa, mapagambel

ສາມາດນຳສູງບໍ່ສູງຄຳຂໍສູງບໍ່ສູງຄຳນຳເທົ່າ

kecap Sastra Agama, sané kasungkemin olih Krama Désa.

1771
ບາບສີ1771
Pawos 13

ພາລິງບໍລິຫານກຳມບູຮານສາມັກຄີຕິຕິບໍລິຫານເບີກາວາມສາມັກຄີ

Yaning wénten jadma karauhan ring Pura, sangkaning ngawi-ngawi utawi boya sangkaning
ກາວາມສາມັກຄີເບີກາວາມສາມັກຄີບາບສີ1771ເບີກາວາມສາມັກຄີເບີກາວາມສາມັກຄີ
nyanjan, tur ngawinang kramané biapara, biota, wenang keni dewa danda lan arta danda,
ສາມັກຄີບໍລິຫານກຳມບູຮານສາມັກຄີ

sané kapikukuh manut pararem.

ບາບສີ1771
Palet 3
ບໍລິຫານກຳມບູຮານສາມັກຄີ
Indik Ngawangun Kahyangan
ບາບສີ17731
Pawos 14

- 1771 ທາງການບໍລິຫານກຳມບູຮານສາມັກຄີເບີກາວາມສາມັກຄີເບີກາວາມສາມັກຄີ
- (1) Tata cara indik ngawangun kahyangan utawi mecikang palinggih druén Désa Adat
ທາງການບໍລິຫານກຳມບູຮານສາມັກຄີເບີກາວາມສາມັກຄີເບີກາວາມສາມັກຄີ
Dalem Yangapi katiténin oleh Prajuru Désa Adat.
- 1771 ທາງການປະຕິບັດກຳມບູຮານສາມັກຄີເບີກາວາມສາມັກຄີເບີກາວາມສາມັກຄີ
- (2) Tata cara nglaksanayang pawangunan kadasarin antuk Pasungkem Krama Désa Adat.
- 1771 ປຸກຕາມສາມັກຄີບາບສີ1771ເບີກາວາມສາມັກຄີເບີກາວາມສາມັກຄີ
- (3) Prabéa sajeroning pawangunan utawi pamargi mecikang Palinggih wiadin Kahyangan
ເບີກາວາມສາມັກຄີເບີກາວາມສາມັກຄີເບີກາວາມສາມັກຄີເບີກາວາມສາມັກຄີເບີກາວາມສາມັກຄີ
mawit saking paturunan Krama Désa Adat, wantuan saking Guru Wisésa miwah
ບູຮານສາມັກຄີ
punia.

១៧២១

បញ្ចេញ១៩១

Palet 4

ហិរ្តិក្របសារាបយុត្ត

Indik Upacara Yadnya

គាបិ១៧២១្របសារាបយុត្ត

Kaping 1 Upacara Déwa Yadnya

បុរាសិ១៧២១

Pawos 15

១៧២១ ហិរ្តិក្របសារាបយុត្តសាបិ១៧២១្របសារាបយុត្តសាបិ១៧២១

(1) Tegak Piodalan ring soang-soang kahyangan inucap ring ajeng Pawos 10

គាបិ១៧២១្របសារាបយុត្តសាបិ១៧២១

kamanggehang sakadi ring sor puniki :

ហា បុរាសិ១៧២១

ha. Pura Tri Kahyangan:

១៧២១ បុរាសិ១៧២១

1) Pura Désa lan Puseh, nuju Sukra Umanis, Wuku Merakih;

១៧២១ បុរាសិ១៧២១

2) Pura Dalem Yangapi, nuju Panglong Kalih wusan Budha Kliwon

បុរាសិ១៧២១

Wuku Matal.

គា ហិរ្តិក្របសារាបយុត្តសាបិ១៧២១

na . Tiosan ring Tri Kahyangan, inggih punika:

១៧២១ បុរាសិ១៧២១

1) Pura Prajapati, nuju Panglong Kalih wusan Budha Kliwon Wuku

បុរាសិ១៧២១

Matal;

១៧២១ បុរាសិ១៧២១

2) Pura Taman Béji, nuju Panglong Kalih wusan Budha Kliwon Wuku

បុរាសិ១៧២១

Matal;

១៧២១ បុរាសិ១៧២១

3) Pura Balé Banjar nuju Saniscara Kliwon, Wuku Wariga.

၂၅၅၂ ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

(2) Pamargin pangaciné ring soang-soang kahyangan inucap ring ajeng, manut kecap

တရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

Sastra Agama, saha kalaksanayang nista, madya, utama, manut jeroning pararem.

ပုဂံမိတ် ၂၅၅၂

Pawos 16

၂၅၅၂ ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

(1) Ring soang-soang pura inucap ring ajeng, patut kadegang Pamangku.

၂၅၅၂ ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

(2) Pidabdabé ngadegang Pamangku nganutin dudonan:

ဟေ့၊ ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

ha. Ngwilang saking turunan utawi ngawaris;

ခ) ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

na. Malantaran nyanjan utawi nuhur ring pura sané karerehang Pamangku;

ခ) ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

ca. Malantaran kapilih olih Krama Désa.

၂၅၅၂ ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

(3) Sané tan kawenang kaadegang dados Pamangku, luwiré:

ဟေ့၊ ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

ha. Céda angga, luwiré : pécéng, pérot, cungh, lan sapanunggalannya;

ခ) ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

na. Sang sapa sira ugi tan kapatutang manut pararem, Sastra Agama lan dresta;

ခ) ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

ca. Sakit ila, ayan, buduh wiadin edan, sungkan sané tan sidha katambanin;

ဂ) ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

ra. Sang maderbé parilaksana nénten becik.

၂၅၅၂ ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

(4) Prabéa ngadegang Pamangku:

ဟေ့၊ ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

ha. Prabéan upakara/upacara Adiksa Widhi utawi ngwintenang Pamangku,

ခ) ပဲခဲင်တိုင်းဒေသကြီးတရားရုံးချုပ်ရုံး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး

kamedalin miwah kalaksanayang olih Krama Désa Adat;

ປູນິຕູປູນິຕູນິທທູກາກ

pralingga-pralingga Ida Bhatara.

ຂາ ເຈໂທວາມສບຍູງ

da. Ngrajegang sesana Pamangku.

ບາບສາມິນີ

Pawos 18

ບເີຍສູອາວິກາກນິຮຸກາກນິທາສອຍສູງນິກາກ

Patias utawi olih-olihan Pamangku, luwiré :

າ ບາບາບສາມິນີສາວນິທາສອຍສູງນິກາກ

ha. Panyolasan miwah sarin canang rikala muput yajnya, kapikukuh manut

ບາບສາມິນີ

pararem;

ຂາ ນູບອາສາສາມິນີສາວນິທາສອຍສູງນິກາກ

na. Luput pakaryan, reramon miwah peson-peson;

ຂາ ທາວນິຮຸກາກນິທາສອຍສູງນິກາກສາວນິທາສອຍສູງນິກາກ

ca. Polih sarin canang rikala wénten aci ring Kahyangan sané kaempon,

ສາວນິທາສອຍສູງນິກາກ

kapikukuh manut pararem.

າ ນູບອາສາສາມິນີສາວນິທາສອຍສູງນິກາກສາວນິທາສອຍສູງນິກາກ

ra. Luput saluwiring prabéan wewangunan ring kahyangan sané kaempon;

ບາບສາມິນີ

Pawos 19

າ ບາບສາວນິທາສອຍສູງນິກາກ

(1) Pamangku kagentosin, riantukan :

າ ທາວ/ນິທາ

ha. Séda/lina;

ຂາ ນິທາສອຍສູງນິກາກສາວນິທາສອຍສູງນິກາກ

na. Pinunas ngraga, menawi kageringan miwah sapanunggilannya;

ຂາ ນິທາສອຍສູງນິກາກສາວນິທາສອຍສູງນິກາກ

ca. Kawusanang antuk krama, riantukan nilar sesanan Pamangku.

ບໍ່ຖືກຮຽກຮ້ອງໃຫ້ຮັບຜິດຊອບຕໍ່ສາທາລະນະທາງກົດໝາຍ

wawengkon désa tiosan utawi ka dura désa.

181 ສຽງຄຳສັ່ງກຳລັງຮັບຜິດຊອບຕໍ່ສາທາລະນະທາງກົດໝາຍ

- (2) Krama Désané sami, patut sareng niténin katuntun olih Prajuru, mangda sahanan wawengkon désa tiosan utawi ka dura désa, kapuput olih yadnya sané kalaksanayang olih soang-soang Krama Désa, kapuput olih sulinggih utawi Pinandita, manut kawenangannya soang-soang.

ສາມັນຕາງຸບສາກບິໂຮງພູມຊຽງ

Kaping 3 Upacara Pitra Yadnya

ບາບສາມັນຕາງຸບສາກບິໂຮງພູມຊຽງ

Pawos 22

181 ກຳລັງຮັບຜິດຊອບຕໍ່ສາທາລະນະທາງກົດໝາຍ

- (1) Désa Adat Dalem Yangapi, patut sareng nyanggra yan wénten sinalih tunggil krama sané ngamargiang Upacara Pitra Yadnya.

182 ທາງການປະຕິບັດກຳລັງຮັບຜິດຊອບຕໍ່ສາທາລະນະທາງກົດໝາຍ

- (2) Tata cara panyanggrané inucap ring ajeng kapikukuh manut pararem.

183 ສາມັນຕາງຸບສາກບິໂຮງພູມຊຽງ

- (3) Dudonan pamargin Pitra Yadnya:
 - ບາ ຍາມເລີຍກຳລັງຮັບຜິດຊອບຕໍ່ສາທາລະນະທາງກົດໝາຍ
 - ha. Majalaran mendem utawi ngeseng, maka cihna makingsan ring Prethiwi ທາງການປະຕິບັດກຳລັງຮັບຜິດຊອບຕໍ່ສາທາລະນະທາງກົດໝາຍ utawi makingsan ring geni, pinaka jalaran nuptupang prabéa;
 - ກາ ຍາມເລີຍກຳລັງຮັບຜິດຊອບຕໍ່ສາທາລະນະທາງກົດໝາຍ
 - na. Majalaran Upacara Pangabénan utawi Palebon;
 - ສາ ກິບຸນສາກບິໂຮງພູມຊຽງ
 - ca. Riwusan Ngabén, patut kalanturang malih antuk Upacara Ngarorasin ຍາມເລີຍກຳລັງຮັບຜິດຊອບຕໍ່ສາທາລະນະທາງກົດໝາຍ (Mamukur) tur karuntutin malih antuk nglinggihang Déwa Pitara.

Pawos 23

၁၃၁ မိကလိဂံၤတီၢ်ပွဲၤမၤမၤကလၢပယုၤမိကလၢ/မၤမိကလၢ/မၤမိကလၢ

(1) Sinalih tunggil krama sané kalayusekaran/atiwa-tiwa, mangda masadok ring
ပုဂံမိဂါဗ္ဗ/မိကလၢမိကလၢ

Prajuru Désa/Banjar Adat.

၁၃၂ မွၢ်မိကလၢပုဂံမိဂါဗ္ဗ/မိကလၢမိကလၢ

(2) Swadharmaning Prajuru Désa/Banjar Adat:

၁၂၂ ပုဂံမိဂါဗ္ဗမိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

ha. Prajuru patut maritatas sang kaduhkitan, napiké sawané pacang kapendem,
မိကလၢမိကလၢမိကလၢမိကလၢမိကလၢ

makingsan ring geni utawi lantur kaabénang;

၁၂၃ ပုဂံမိဂါဗ္ဗမိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

na. Pradé kapendem, raris kawéntenang panepak kulkul tengeran kalayusekaran;

၁၂၄ ပုဂံမိဂါဗ္ဗမိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

ca. Panyanggran Krama Banjar salanturnya manut sakadi sané sampun
မိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

kaunggahang jeroning pararem, jantos papendemané puput;

၁၂၅ ပုဂံမိဂါဗ္ဗမိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

ra. Pradé makingsan ring Geni utawi kaabénang, panyanggran Krama Désa/
မိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

Banjar salanturnya, manut kadi daging pararem, jantos pamargin
ပုဂံမိဂါဗ္ဗမိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

upacarané puput.

၁၃၆ မိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

(3) Tan kalugra nginepan bangbang, makajang sawa, mendem layon sadurung tigang
မိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

rahina.

၁၃၇ မိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

(4) Désané mawéh galah ring kalayusekaran sajeroning pitung rahina kéngin
မိကလၢမိကလၢမိကလၢမိကလၢမိကလၢမိကလၢ

atiwa-tiwa, sajawaning wénten kabuatan tios saking Sang Yajamana.

1291 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະ
 (5) Larangan papendeman miwah palebon ring wawengkon Désa Adat Dalem Yangapi,
 ຫຼືອຳນາດຂອງພວກເຮົາ ທ່ານອ່ານປຶກສາດ້ານນີ້ ທ່ານຈະຮູ້ຄຳສັບທີ່ຕ້ອງ
 luwiré: Semut Sedulur, Kala Gotongan, Pasah, Prawani, Purnama, Tilem,
 ທ່ານອ່ານປຶກສາດ້ານນີ້ ທ່ານຈະຮູ້ຄຳສັບທີ່ຕ້ອງ
 piodalán miwah tegak piodalán ring Kahyangan Désa, rerahinan jagat,
 ມີຄຳສັບທີ່ຕ້ອງອ່ານປຶກສາດ້ານນີ້ ທ່ານຈະຮູ້ຄຳສັບທີ່ຕ້ອງ

siosan ring punika kapikukuh manut pararem.

1291 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະ
 (6) Pradé wénten kalayusekaran rikala piodalán ring Kahyangan Désa Adat,
 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະຮູ້ຄຳສັບທີ່ຕ້ອງ
 mangda masadok ring Prajuru, tur patut ngrereh galah manut pituduh Prajuru.

ບາງຄຳສັບທີ່ຕ້ອງອ່ານປຶກສາດ້ານນີ້
Pawos 24

1291 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະ
 (1) Désa Adat Dalem Yangapi, ngamanggehang indik cuntaka, mapagamel ring Pamutus
 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະຮູ້ຄຳສັບທີ່ຕ້ອງ
 Mahasabha Parisada Hindu Dharma Indonésia.

1291 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະ
 (2) Tata cara nyulurang kacuntakan, manut kecap Sastra Agama, kaanutang ring
 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະຮູ້ຄຳສັບທີ່ຕ້ອງ
 dresta sané kaingkupin jeroning pararem.

1291 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະ
 (3) Sinalih tunggil krama sané kahanan cuntaka, yan durung tuntas, tan kalugra
 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະຮູ້ຄຳສັບທີ່ຕ້ອງ
 nyarubin genah suci druén désa, miwah druén soang-soang krama.

131 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະ
 (4) Sang mamurug, patut keni déwa danda manut pararem.

1291 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະ
 (5) Sang katiban cuntaka, luwiré:
 ຫາກທ່ານບໍ່ຮູ້ຄຳສັບບາງໆກ່ອນຈຶ່ງອ່ານປຶກສາດ້ານນີ້ ທ່ານຈະຮູ້ຄຳສັບທີ່ຕ້ອງ
 ha. Kalayusekaran, sané cuntaka:

1.171 ພິສານນາຍາພິສານາລີ

(1) Sang kalayusekaran;

1.172 ສຽນບັດຫຼາຍ

(2) Kulawargannya;

1.173 ຫາດຫຼາຍ

(3) Bebanjarannya.

ສາ ຫຼີກສຽນນາຍາພິສານາລີ

na. Ngrajaswala, sané cuntaka: sang ngrajaswala punika;

ສາ ຫຼີກສຽນນາຍາພິສານາລີ ພິສານນາຍາພິສານາລີ

ca. Ngembasang putra, sané cuntaka: yayah renannyané sang wawu embas,

ກາ ພິສານນາຍາພິສານາລີ ພິສານນາຍາພິສານາລີ

Pawiwahan, sané cuntaka: sang mawiwaha lanang wiadin istri, utawi

ດຳລາຍນາຍາພິສານາລີ ພິສານນາຍາພິສານາລີ

dampati lanang istri lan pameremannyané;

ສາ ຫາດຫຼາຍ ພິສານນາຍາພິສານາລີ ພິສານນາຍາພິສານາລີ

ka. Karuron, sané cuntaka: sang karuron rawuhing lanangnyané;

ດາ ທຽນນາຍາພິສານນາຍາພິສານາລີ

da. Gamia Gamana, sané cuntaka:

1.174 ພິສານນາຍາພິສານນາຍາພິສານາລີ

(1) Sang nglaksanayang Gamia Gamana;

1.175 ກາດເຂດພິສານນາຍາພິສານາລີ

(2) Désa Adatnyané.

ທາ ພິສານນາຍາພິສານນາຍາພິສານາລີ

ta. Salah timpal, sané cuntaka:

1.176 ພິສານນາຍາພິສານນາຍາພິສານາລີ

(1) Sang nglaksanayang salah timpal;

1.177 ກາດເຂດພິສານນາຍາພິສານາລີ

(2) Désa Adatnyané.

ສາ ພິສານນາຍາພິສານນາຍາພິສານາລີ ພິສານນາຍາພິສານາລີ

sa. Anak istri mobot malantaran lokika sanggraha;

ບາ ພິສານນາຍາພິສານນາຍາພິສານາລີ ພິສານນາຍາພິສານາລີ

wa. Anak istri ngembasang putra malantaran lokika sanggraha;

ນາ ພິສານນາຍາພິສານນາຍາພິສານາລີ

la. Mamitra ngalang, sang sané malaksana;

ម។ មេតិធមោធមិណ្ឌុសមុតេមលេសោធម។

ma. Sad Atatayi, sang sané malaksana

១៤។ ដំកើសូត្រគោមគុញ្ញុបត្តិគន្ធារាបិស្សន្ទុសនោវដិវិវាបុរិសិ៖

(6) Sengker cuntaka manut kawéntenannya, kapikukuh sakadi ring sor puniki:

ហ។ គោលយុដិសារាតិសូត្រគោត្រាហាត្រុវិវិដ្ឋមសុតេម៉េតិវិវាតេ

ha. Kalayusekaran, cuntakannya kaanutang ring dresta sané mamargi ring désa
មិហុតោស្រុត្រា

miwah Sastra Dresta;

គ។ ក្រាធម្មលសូត្រគោត្រាវិវាហិណ្ឌុកមិញ្ញុសិនិក្រាធម្មលហ្វុតេមិ

na. Ngrajaswala, cuntakannya tigang rahina ngawit saking ngrajaswala, utawi
សលមិញ្ញុធម្មល

salamin ngrajaswala;

ឃ។ ធម្មបុត្រាហត្រុលគវិវិវាហិណ្ឌុកមិញ្ញុសិនិក្រាធម្មលសិណ្ឌុសិ

ca. Ngembasang putra, abulan pitung rahina ngawit saking putrané embas,
កុត្រាសមិហនិក្រុបសារាហ្វុត្រុត្រុយហាតិ

ngantos katiwakin upakara tutug kambuhan;

ង។ គារុរុវាតិសូត្រគោត្រាហត្រុលគវិវិវាហិណ្ឌុកមិញ្ញុសិនិក្រាធម្មល

ra. Karuron, cuntakannya abulan pitung rahina, ngawit saking karuron,
កុត្រាសមិហនិក្រុបសារាហ្វុត្រុត្រុយហាតិ

ngantos katiwakin tirta pamrayascitta;

ច។ បមិហហាតិសូត្រគោត្រាកុត្រាស្វាយ្យុត្រាសេសេសាហាតិ

ka. Pawiwahan, cuntakannya ngantos sampun makala-kalaan;

ឆ។ ហធម្មហេសាសូត្រគោត្រាកុត្រាស្វាយ្យុត្រាសេសេសាហាតិ

da. Gamia Gamana, cuntakannya ngantos sampun kapalasang, karuntutin

ហត្រុត្រុយត្រុត្រុសិញ្ញុតិវិវាតេមេតិវិវាតេមិហុតោស្រុត្រា

antuk mrayascitta sikian, Désa Adat miwah Kahyangan Désa;

ត។ មលេវតិមាលិសូត្រគោត្រាហ្វុត្រុមុតេមត្រុស្រុត្រុសេសេសាហាតិ

ta. Salah timpal, cuntakannya kapuputang manut kecap Sastra Agama miwah
ធម្មុត្រា

drestan désa;

ឃ។ ហត្រុត្រុយត្រុត្រុសិញ្ញុតិវិវាតេមេតិវិវាតេមិហុតោស្រុត្រា

sa. Anak istri mobot malantaran lokika sanggraha, cuntakannya ngantos

គោមិហនិក្រុបសារាហ្វុត្រុត្រុយហាតិ

katiwakin upakara/upacara pabiakawonan;

ສາທຽງເກຣທູລາພາຍໃນທຽງຍີພີພາບີ

kabupaten Désa Adat Dalem Yangapi.

1271 ບິດາບດາບເຢ່າຄິສູທາຍຸດທິສຸປິທາເຢ່າຍບາຕາຍິນິສບາສຽ

(2) Pidabdab pamargin Bhuta Yadnya inucap ring ajeng, mapagambel kecap Sastra

ສາທາຍາສາທາຍາທິທຽງເກຣທູລາສາທາຍາຍິສຸສຽບາສູສາບາບູຢີ

Agama, kaanutang ring drestan désa, sané kapikukuh antuk pararem.

1272 ສຽຍາທາ/ທາຊັກພາຍໃນ ທຽງຍີພີພາບີທຽງຍີພີພາບີທຽງຍີພີພາບີ

(3) Krama Désa/ Banjar Adat patut sareng nyanggra yan wénten sinalih tunggil krama

ສາທາຍາສາທາຍາທິທຽງເກຣທູລາສາທາຍາຍິສຸສຽບາສູສາບາບູຢີ

sané nglaksanayang Upacara Bhuta Yajnya sané mabuat.

131 ສິບສິບສາທາຍາທິທຽງເກຣທູລາສາທາຍາຍິສຸສຽບາສູສາບາບູຢີ

(4) Sang pacang nglaksanayang Upacara Bhuta Yadnya sané mabuat, mangda masadok

ທິປຽງທາຍາ/ທາຊັກພາຍໃນ

ring Prajuru Désa/Banjar Adat.

ບາບາສິທຽບ

Pawos 28

1321 ທຽງຍີພີພາບີທຽງຍີພີພາບີທຽງຍີພີພາບີທຽງຍີພີພາບີທຽງຍີພີພາບີ

(1) Bhuta Yadnya marep ring kabupaten Désa Adat Dalem Yangapi minakadi Carun Sasih

ຍິບສາທາຍາທິທຽງເກຣທູລາສາທາຍາຍິສຸສຽບາສູສາບາບູຢີ

miwah sané lianan, kapikukuh manut pararem.

1271 ທິດິສາຍາຍິນິສບາສຽທຽງຍີພີພາບີທຽງຍີພີພາບີທຽງຍີພີພາບີ

(2) Indik pamargin Pamelastian utawi Makiyis, kapikukuh manut pararem.

1271 ສາທາຍາທິທຽງເກຣທູລາສາທາຍາຍິສຸສຽບາສູສາບາບູຢີ

(3) Nangken warsa, rikalaning Tilem Sasih Kasanga, patut kalaksanayang Tawur

ສາທາຍາສາທາຍາທິທຽງເກຣທູລາສາທາຍາຍິສຸສຽບາສູສາບາບູຢີ

Kasanga, kalanturang antuk Pangrupukan, pinaka cihna nyanggra pangrawuh

ສາທາຍາທິທຽງເກຣທູລາສາທາຍາຍິສຸສຽບາສູສາບາບູຢີ

Nawa Saka Warsa (Tahun Baru Saka), ring Pananggal Apisan Sasih Kadasa,

ສາທາຍາທິທຽງເກຣທູລາສາທາຍາຍິສຸສຽບາສູສາບາບູຢີ

sané kawastanin Nyepi.

131 ທິດິສາຍາຍິນິສບາສຽທຽງຍີພີພາບີທຽງຍີພີພາບີທຽງຍີພີພາບີ

(4) Rikalaning Nyepi, soang-soang Krama Désa patut ngamargiang Catur Brata

ບຸກຄົນທີ່ບໍ່ມີກິດຈະກຳມາຍແລະ

Panyepian, inggih punika :

- 1. ພາຍໃຈໃກ້ : ທ່ານຄື ທ່ານປາຍໃຈ
- ha. Amati Geni : Tan kengin maapi-api;
- 2. ພາຍໃຈກ່າວ : ທ່ານຄື ທ່ານກ່າວ
- na. Amati Karya : Tan kengin nyambut karya;
- 3. ພາຍໃຈກ່ວຍ : ທ່ານຄື ທ່ານກ່ວຍ
- ca. Amati lelungan : Tan kengin malelungayan merika-meriki;
- 4. ພາຍໃຈກ່ວຍ : ທ່ານຄື ທ່ານກ່ວຍ
- ra. Amati Lelungan : Tan kengin maoneng-onengan, ngwijilang
ສຽງກ່ວຍກ່າວ ທ່ານຄື ທ່ານຄື
swara ghora, nabuh gegambelan, lan
ສາກະນາ ທ່ານຄື ທ່ານຄື
sakancannya.

191 ສູ່ພາຍໃຈບຸກຄົນທີ່ບໍ່ມີກິດຈະກຳມາຍແລະ 6 ວັນ ກ່າວສູ່ພາຍໃຈບຸກຄົນທີ່ບໍ່ມີກິດຈະກຳມາຍແລະ 6 ວັນ
(5) Catur Brata Panyepian punika kamargiang saking dauh 6 semeng, jantos dauh 6
ວັນ ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື
semeng Bénjangné, matengeran suaran kulkul.

192 ພາຍໃຈກ່ວຍ ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື
(6) Mangda pamargin Catur Brata Panyepian punika trepti, patut katilikin antuk
ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື
Tatilik Désa sané kawastanin Pecalang Désa, tur sang mamurug patut katibakin
ບໍ່ມີກິດຈະກຳມາຍແລະ ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື
pamidanda, sané kapikukuh manut pararem.

193 ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື
(7) Bénjangné ring Pananggal ping Kalih Sasih Kadasa, kawastanin Ngembak Geni,
ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື ທ່ານຄື
soang-soang krama patut saling ngaksamayang sané kawastanin Dharma Santi.

ធីត៍ត្រួតត្រាស្រីបមិធិវត្តតេជោទៅដោយយាយម៉ែសម្តែង

jenek lan kasurat ring wewidangan Désa Adat Dalem Yangapi, sareng
កញ្ជីមិធិប្រាសាទត្រួតត្រាយាយម៉ែសម្តែងសម្រាប់មនុស្សទាំងឡាយ
nyungkemin ring pawongan lan palemahan, sané kapikukuh manut pararem.

ប្រាសាទ ១២៥

Pawos 30

១២១ មហាត្រួតត្រាសម្រាប់មនុស្សទាំងឡាយសម្រាប់មនុស្សទាំងឡាយ

(1) Sahanan Warga Désa sané sampun marabian, patut ngawit dados Krama Désa.

១២២ មហាត្រួតត្រាសម្រាប់មនុស្សទាំងឡាយសម្រាប់មនុស្សទាំងឡាយ

(2) Satunggil Krama, manut karendahan kulawarganya, patut keni sinalih tunggil

ហាយហាយ

ayahan :

ហា ហាយហាយ

ha. Ayahan ngarep;

នា ហាយហាយ

na. Ayahan balu.

១២៣ មហាត្រួតត្រាសម្រាប់មនុស្សទាំងឡាយ

(3) Sasengker ngawit tedun ngayah :

ហា មហាត្រួតត្រាសម្រាប់មនុស្សទាំងឡាយសម្រាប់មនុស្សទាំងឡាយ

ha. Marep ring Krama Désa sané mawit saking pawiwahan, sasampuné 3 (tigang)

តាត្រួតត្រាសម្រាប់មនុស្សទាំងឡាយ

sasih saking puput makala-kalaan;

នា មហាត្រួតត្រាសម្រាប់មនុស្សទាំងឡាយសម្រាប់មនុស្សទាំងឡាយ

na. Marep ring Krama Désa sané mawit saking numbas karang, kapikukuh
វិបាកសម្រាប់មនុស្សទាំងឡាយ

ring pararem.

នា មហាត្រួតត្រាសម្រាប់មនុស្សទាំងឡាយសម្រាប់មនុស្សទាំងឡាយ

ca. Marep sang sané mawit saking ngarangin karang désa, kapikukuh manut
ប្រាសាទសម្រាប់មនុស្សទាំងឡាយ

pararem.

១៣១ មហាត្រួតត្រាសម្រាប់មនុស្សទាំងឡាយសម្រាប់មនុស្សទាំងឡាយ

(4) Mastikayang cacah jiwa, gebogan krama rauhing ayah-ayahnyané kapikukuhang

ហេតុធានាបម្រើមាតុភូមិខេត្តភ្នំពេញក្នុងនាមក្រុមប្រឹក្សាភិបាលខេត្ត
antuk pamutus paruman Krama Désa Adat kandugi kéngin kalaksanayang.

១១) បម្រើពូជប្រាសាទប្រាសាទព្រៃមេសាមន្តរបស់ខេត្តភ្នំពេញ

(5) Pamutus inucap digelis kasurat ring ilikita pawongan utawi pipil Krama.

បទប្បញ្ញត្តិ ១២៧

Indik 2

ប្រុងប្រយ័ត្នសម្រាប់ការគ្រប់គ្រងខេត្ត

Swadharma Miwah Swadikara Krama Désa Adat

បទប្បញ្ញត្តិ ១២៧

Pawos 31

១៣) សហគ្រាសខេត្តសមរម្យនៃខេត្តភ្នំពេញប្រធានាធិការ :

(1) Sahananing Krama Désa sami keni tategenan miwah ayah-ayah, minakadi :

ហា) ហេតុអ្វីប្រឹក្សាភិបាលខេត្តភ្នំពេញសមរម្យនៃខេត្តភ្នំពេញ / ខេត្តបា

ha. Ayahana ngarep inggih punika Krama Désa sané ngamong ayahana désa/ banjar,

គ្រប់គ្រងខេត្តភ្នំពេញនៃខេត្តភ្នំពេញប្រធានាធិការ
krama inucap patut keni tategenan miwah ayah-ayah mamungkul;

គ) ហេតុអ្វីប្រឹក្សាភិបាលខេត្តភ្នំពេញនៃខេត្តភ្នំពេញ na.

Ayahana balu, kapikukuh manut pararem.

១៤) សំណើដឹកយានយន្តធាតុដោយគ្រប់គ្រងខេត្តភ្នំពេញយានយន្តចរាចរណ៍

(2) Sang saking siosan Désa Adat Dalem Yangapi yan sareng tedun makrama désa,

ប្រឹក្សាភិបាលខេត្តភ្នំពេញសមរម្យនៃខេត្តភ្នំពេញប្រធានាធិការ
patut keni batu-batu, agengnyané kapikukuh manut pararem, tur patut kadulurin
ហេតុអ្វីប្រឹក្សាភិបាលខេត្តភ្នំពេញសមរម្យនៃខេត្តភ្នំពេញប្រធានាធិការ

antuk ilikita panerang sané jangkep saking sang ngawawenang.

១៥) ប្រុងប្រយ័ត្នសម្រាប់ការគ្រប់គ្រងខេត្ត

(3) Swadarmaning Krama Désa luwir ipun:

ហា) សំណើដឹកយានយន្តធាតុដោយគ្រប់គ្រងខេត្តភ្នំពេញយានយន្តចរាចរណ៍

ha. Satinut ring sapedaging awig-awig, pararem, pasuara, miwah gaguat-
ព្រៃមេសាមន្តរបស់ខេត្តភ្នំពេញ

gaguat ring Désa Adat.

គ) ទេសចរណ៍សមរម្យនៃខេត្តភ្នំពេញសមរម្យនៃខេត្តភ្នំពេញប្រធានាធិការ

na. Tan marén sareng mautsaha mangda désané prasida nyujur patitis

မကောသိမာနုတုဂ္ဂိဘိဘဝါ၁၅၁၁ကောသိ၁၄၁ဂိဟါ၁

sekadi sané munggah ring Pawos 5 lan Pawos 6 ring ajeng;

၁၁၂ မယကမပွဲကောသိကောသိ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

ca. Sayaga sareng natakin panes tis kértiyasan Désa Adat Dalem Yangapi;

၁၁၃ မုယကွီယိဂိဟါ၁၅၁၁ကောသိ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

ra. Sumanggem ring ritatkala wénten wewangunan utawi mapahayu ring

၁၁၄ မြိကောသိ၁၅၁၁ကောသိ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

Tri Kahyangan lan Kahyangan Désa Adat Dalem Yangapi;

၁၁၅ ဝမာနုကောသိ၁၅၁၁ကောသိ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

ka. Masadok ring Prajuru Désa/Prajuru Banjar Adat ritatkala wénten:

၁၁၆၁ ကယိ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

1). Nampi Tamiu yéning pacang marerepan;

၁၁၆၂ ကယိ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

2). Nampi penumpang/dunungan/kos-kosan;

၁၁၆၃ ကယိ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

3). Nampi/nrima pangarorodan;

၁၁၆၄ ကာ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

4). Katibén Panca Bhaya;

၁၁၆၅ ပာနုမာ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

5). Panumadian/madué anak alit embas;

၁၁၆၆ ပာ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

6). Pawiwahan;

၁၁၆၇ ကာ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

7). Kalayu sekaran;

၁၁၆၈ ပာ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

8). Paripolah jadma sané maparikrama matatujon corah.

၁၁၆၉ မိ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

(4) Sang sinanggeh Krama Tamiu patut :

၁၁၇၀ မာ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

ha. Satinut ring Awig-awig Désa Adat nganinin indik, ngupadi kasukretan Désa

၁၁၇၁ မာ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

Adat sekala niskala;

၁၁၇၂ မာ၁၅၁၁မာနုတုဂ္ဂိဘိဘဝါ၁

na. Tan kéngin tungkas ring kértiyasan Désa Adat;

1271

1271 ឯករាជ្យបញ្ជីប្រតិបត្តិការ/ប្រតិបត្តិការ

(2) Dados Pegawai Negeri Sipil/ Pemerintah

1271 ម៉ាហ្វេតិកម្មសេវាសាធារណៈប្រកបដោយសេវា

(3) Magenah ring séwosan malantaran ngrereh pakaryan.

បទប្បញ្ញត្តិ

Pawos 33

1271 ប្រកាសស្តីពីការប្រកាស

(1) Wusan dados Krama Désa, luwiré:

ហា ឈ្មោះ/ឈ្មោះ

ha. Lina/Séda;

គា ប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ

na. Pinunas ngraga, menawi magingisir linggih saking wewengkon Désa Adat ឯករាជ្យបញ្ជីប្រតិបត្តិការ

Dalem Yangapi;

សា ការងារប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ

ca. Kanorayang malantaran piwal ring Awig-awig miwah Pararem Krama Désa

ហា ប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ
utawi tan satinut ring pituduh Prajuru, sajeroning indik nyupat sikian,
ម៉ាហ្វេតិកម្មសេវាសាធារណៈប្រកបដោយសេវា

minakadi nénten prasida ngeséhin prawretti;

រា ប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ

ra. Tata titi niténin wusan dados Krama Désa inucap ring ajeng, kapikukuh ឯករាជ្យបញ្ជីប្រតិបត្តិការ

manut pararem.

1271 ឯករាជ្យបញ្ជីប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ

(2) Sang wusan makrama désa tan polih pah-pahan druwén désa, miwah tan polih

ប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ

pasayuban malih sajeroning ala ayu.

1271 ឯករាជ្យបញ្ជីប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ

(3) Sang sané wusan utawi kanorayang makrama désa utawi Banjar Adat, yéning ipun

ឯករាជ្យបញ្ជីប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ

mamanah malih makrama Désa/Banjar Adat patut:

- ហា មនាវាសន៍ប្រជុំរាជការ/ក្រុមប្រឹក្សាធម្មនុញ្ញ
- ha. Masadok ring Prajuru Désa/Banjar Adat;
- គា ការសម្របសម្រួលនីតិវិធីប្រជុំរាជការ / ក្រុមប្រឹក្សាធម្មនុញ្ញ
- na. Kacumponin oleh Krama Désa/Banjar Adat ring paruman;
- សា ការចាត់ចែងប្រាក់ប្រចាំឆ្នាំដោយប្រើប្រាស់ប្រាក់ប្រចាំឆ្នាំ
- ca. Nawur dana pamogpog utawi batu-batu agengnyané manut pararem.

បទប្បញ្ញត្តិ ១២៣

Pawos 34

ការប្រកាសនៃការប្រកាស

Kapatutan Krama Tamiu lan Tamiu :

- ១២៣ ការប្រកាសនៃការប្រកាសប្រកាសនៃការប្រកាសធម្មនុញ្ញ
- (1) Krama Tamiu lan Tamiu patut madana punia ring Désa Adat manut kalascaryan.
- ១២៤ ការប្រកាសនៃការប្រកាសប្រកាសនៃការប្រកាសធម្មនុញ្ញ
- (2) Krama Tamiu lan Tamiu patut polih pasayuban marupa pamitulung rikanjekan
ការប្រកាសនៃការប្រកាសធម្មនុញ្ញ
katibén Panca Bhaya.

បទប្បញ្ញត្តិ ១២៤

Pawos 35

ការប្រកាសនៃការប្រកាស

Paturunan miwah lelututan :

- ១២៥ ការប្រកាសនៃការប្រកាសប្រកាសនៃការប្រកាសធម្មនុញ្ញ
- (1) Paturunan miwah papeson sajeroning ngulati kasukretan Désa/Banjar Adat,
ការប្រកាសនៃការប្រកាសប្រកាសនៃការប្រកាសធម្មនុញ្ញ
- kapitegenang ring Krama Désa utawi Banjar Adat.
- ១២៦ ការប្រកាសនៃការប្រកាសប្រកាសនៃការប្រកាសធម្មនុញ្ញ
- (2) Désané mawéh lelututan ayahan miwah peson-peson ring sang inggiling linggih
មិនប្រកាសនៃការប្រកាសធម្មនុញ្ញ
- miwah sang kawelasarsan.
- ១២៧ ការប្រកាសនៃការប្រកាសប្រកាសនៃការប្រកាសធម្មនុញ្ញ
- (3) Sor singgih lelututan miwah bacakan sang polih lelututan, manut pararem.

၁၉၅၁

ပဉ္စမမြောက်

Palet 2

ဖက်ဒရယ်ဒီမိုကရက်စီ ဂျပန် ဝန်ထမ်းများ

Tata Pemerintahan Désa Adat

ဟိန္ဒူဒီမိုကရက်စီ

Indik 1

ပျော်ရွှင်စရာ ဝန်ထမ်းများ

Prajuru Désa Adat

ပထမမြောက်

Pawos 37

၁၉၅၁ ဂျပန် ဝန်ထမ်းများ ဝန်ထမ်းများ ဝန်ထမ်းများ ဝန်ထမ်းများ ဝန်ထမ်းများ

(1) Désa Adat Dalem Yangapi kaenter antuk Prajuru Désa Adat, kamanggala ဝန်ထမ်းများ ဝန်ထမ်းများ antuk Bandésa Adat.

၁၉၅၁ ပျော်ရွှင်စရာ ဝန်ထမ်းများ

(2) Prajuru Désa patut :

ဟ။ မိမိတို့၏ ဝန်ထမ်းများ

ha. Mawit saking krama ngarep;

ခ။ ကာဒေဂေ့ ပျော်ရွှင်စရာ ဝန်ထမ်းများ မိမိတို့၏ ဝန်ထမ်းများ

na. Kaadegang Prajuru malantaran antuk pamilihan jeroning paruman Krama ဂျပန် ဝန်ထမ်းများ ၅ ဝန်ထမ်းများ ၅ ဝန်ထမ်းများ ၅ ဝန်ထမ်းများ

Désa Adat nyabran 5 (limang) warsa, sajawaning wénten pariindikan tios ဝန်ထမ်းများ ဝန်ထမ်းများ ဝန်ထမ်းများ ဝန်ထမ်းများ

tur sang sampun puputing panumaya kéngin kapilih malih;

ဆ။ မိမိတို့၏ ဝန်ထမ်းများ ဝန်ထမ်းများ ဝန်ထမ်းများ

ca. Maduluran atur piuning ring Pura Kahyangan Désa lan Puseh.

ပထမမြောက်

Pawos 38

၁၉၅၁ ဝန်ထမ်းများ ဝန်ထမ်းများ ဝန်ထမ်းများ

(1) Bandésa Adat karombo olih :

101. ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

ha. Patajuh, pinaka wakil Bandésa Adat;

102. ບາດຊາຍ ບໍລິຫານບໍລິຫານສູນກາດີ

na. Panyarikan, pinaka juru surat;

103. ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

ca. Patengen, pinaka pangemong druwén désa;

104. ສາມາດສາຍດີ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

ra. Kasinoman, pinaka juru gumancang, (juru arah).

105. ສາມາດສາຍດີ ບໍລິຫານບໍລິຫານຊຸດທະຍາດີ ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

Sajeroning ngénterang kasukretan ka niskala, Bandésa Adat patut misinggihang

ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

Pamangku Kahyangan Désa.

106. ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

(2) Prajuru Désa taler ngadegang Kerta Désa lan Sabha Désa.

ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

Pawos 39

107. ສາມາດສາຍດີ ບໍລິຫານບໍລິຫານຊຸດທະຍາດີ ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

(1) Swadharmaning Prajuru Désa Adat, luwiré:

108. ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

ha. Ngénterang paruman-paruman Désa Adat;

109. ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

na. Ngénterang pamargi sadaging awig-awig miwah pamutus Paruman Krama ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

Désa, sané sinanggeh pararem;

110. ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

ca. Ngraksa miwah nudonang tata titiné migunayang sarajabrana druwén désa;

111. ສາມາດສາຍດີ ບໍລິຫານບໍລິຫານຊຸດທະຍາດີ ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

ra. Nuntun saha ngénterang Krama Désa rawuhing Warga Désa sami, ngupadi

ສາມາດສາຍດີ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

kasukretan sekala lan niskala;

112. ສາມາດສາຍດີ ບໍລິຫານບໍລິຫານຊຸດທະຍາດີ ບາດຊາຍ ບໍລິຫານບໍລິຫານຊຸດທະຍາດີ

ka. Nuntun saha nyaksinin Upacara Sangaskaraning kahuripan sané mabuat,

ຍິສສາວຂໍສາກຕິນິເອີສູງບຸກຄົນບໍ່ເກີດ

minakadi sané ngilitang sulur pakulawargan;

21 ສູງສູງບຸກຄົນບໍ່ເກີດເທົ່າ ຕິນິເອີສູງບຸກຄົນບໍ່ເກີດ

da. Nuntun saha ngénterang warga désa, nginggilang Sang Hyang Agama, ສາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ສາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ສາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ຍິບຸກ ກasucian kahyangan, kasucian palemahan, kasucian pawongan, miwah ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ

tata titiné migunayang Sétra;

22 ຍາບາວສິບຮູບຮ່າງສາມາດສູງສູງບຸກຄົນບໍ່ເກີດ

ta. Mawosin miwah niwakang pamutus marep ring wicara warga désa;

23 ຫຼືນິສິກຊາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ຫຼືນິສິກຊາທິຍາສູງສູງບຸກຄົນບໍ່ເກີດ

sa. Ngwalinin Désa Adat, nyeledihi matemuang bawos ring sapisira ugi;

24 ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ

wa. Lan sané sewosan sané wénten pakilitannyané ring Désa Adat.

25 ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ

(2) Tata titiné nglaksanayang swadharma inucap ring ajeng, tan maren patut satinut ກິດຕິເສດຕິເສດຕິເສດ ບາບູຢາ ຫຼືນິສິກຊາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ຫຼືນິສິກຊາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ring daging awig-awig, pararem, dresta miwah pamutus paruman Désa Adat.

26 ບາບູຢາ ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ

(3) Panglaksanané ring ajeng patut kasobyahang ring paruman Désa Adat kapungkur ທິບູຢາ

ipun.

27 ສູງສູງບຸກຄົນບໍ່ເກີດ ສູງສູງບຸກຄົນບໍ່ເກີດ ສູງສູງບຸກຄົນບໍ່ເກີດ

Sumanggup natak pamutus paruman Krama Désa Adat, ngeninin indik swadharman ງາວາວາວາວາວາວາ ສວາງ-ສວາງ Prajuru.

ບາບູຢາ 30

Pawos 40

ບາບູຢາ ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ ທາທິຍາສູງສູງບຸກຄົນບໍ່ເກີດ

Patias utawi olih-olihan Prajuru Désa Adat, kapikukuh jeroning pararem.

Pawos 41

125 ប្រុជ្រូក្យាណកោលោកៅ ភោត្តិកោមាសោបុរាណសិវ្យាណ្យា 101 ប៉ុណ្ណោះ កម្រិត
(1) Prajuru Désa Adat, kadegang madasar paras paros nyabran 5 warsa, ngawit saking
បុរាណសិវ្យាណកោលោកៅ ភោត្តិកោមាសោបុរាណសិវ្យាណ្យា
padewasané kaadegang Prajuru Désa Adat.

126 ប្រុជ្រូក្យាណកោលោកៅ គ្រូសាស្ត្រសាម្បត្តិសិវ្យាណ្យា ក្រុមប្រឹក្សាសិវ្យាណ្យា
(2) Prajuru Désa Adat sané swadharmannya sampun puputing senger, kéngin kapilih
មាសិវ្យាណ្យា
malih.

127 ប្រុជ្រូក្យាណកោលោកៅ ភោត្តិកោមាសោបុរាណសិវ្យាណ្យា ភោត្តិកោមាសោបុរាណសិវ្យាណ្យា
(3) Pariindikané ngadegang Prajuru Désa Adat sakaluwiré, kapastikayang malarapan
បុរាណសិវ្យាណកោលោកៅ ភោត្តិកោមាសោបុរាណសិវ្យាណ្យា
paruman Krama Désa Adat tur kaingkupin antuk Krama Désa.

131 បុរាណសិវ្យាណកោលោកៅ សង្កេត
(4) Wusan dados Prajuru Désa Adat, sangkaning:
ហា កុមារីសិវ្យាណ្យា
ha. Séda/Lina;
គា ប្រុសសិវ្យាណ្យា មាសោបុរាណសិវ្យាណ្យា ភោត្តិកោមាសោបុរាណសិវ្យាណ្យា
na. Pinunas ngraga malantaran jalaran sané pastika;
ដា គ្រូសាស្ត្រសាម្បត្តិសិវ្យាណ្យា
ca. Swadharmannya sampun puputing senger;
រា ភោត្តិកោមាសោបុរាណសិវ្យាណ្យា ភោត្តិកោមាសោបុរាណសិវ្យាណ្យា ភោត្តិកោមាសោបុរាណសិវ្យាណ្យា
ra. Kawusanang olih Krama Désa duaning iwang pamargi, manawi nilar sesana;
គា បុរាណសិវ្យាណកោលោកៅ ភោត្តិកោមាសោបុរាណសិវ្យាណ្យា ភោត្តិកោមាសោបុរាណសិវ្យាណ្យា
ka. Kawusanang olih Krama Désa sangkaning nénten prasidha nglaksanayang
គ្រូសាស្ត្រសាម្បត្តិសិវ្យាណ្យា
swadharma langkungan ring awarsa.

131 ក្រុមប្រឹក្សាសិវ្យាណ្យា គ្រូសាស្ត្រសាម្បត្តិសិវ្យាណ្យា ភោត្តិកោមាសោបុរាណសិវ្យាណ្យា
(5) Ngentosin, ngwusanang utawi nganorayang Prajuru Désa Adat, patut kamargiang
សិវ្យាណកោលោកៅ ភោត្តិកោមាសោបុរាណសិវ្យាណ្យា ភោត្តិកោមាសោបុរាណសិវ្យាណ្យា
sajeroning paruman Krama Désa Adat tur kaingkupin antuk pinih kedik kalih

1251

ບຸກຄົນສາມສິ່ງໜ້າກຳລັງຍາກພາຍສາມສິ່ງໜ້າກຳລັງຍາກ
pah tiga saking gebogan Krama Désa sané patut ngamiletin paruman.

ບົກຊີໂກ 1251

Indik 2

ປຸຮຸງຕາຜູ້ເຂດ 1251

Prajuru Banjar Adat

ບາບ 42

Pawos 42

1251 ຕາຜູ້ເຂດບາບບົກຊີໂກປຸຮຸງຕາຜູ້ເຂດ ສາມສິ່ງໜ້າກຳລັງຍາກພາຍສາມສິ່ງໜ້າກຳລັງຍາກ

(1) Banjar kaenter antuk Prajuru Banjar, kamanggala antuk Kelihan Banjar Adat.

1251 ປຸຮຸງຕາຜູ້ເຂດ 1251

(2) Prajuru Banjar Adat patut:

ບາ ຍິດສາມສິ່ງໜ້າກຳລັງຍາກ

ha. Mawit saking krama ngarep;

ຄາ ສາມສິ່ງໜ້າກຳລັງຍາກພາຍສາມສິ່ງໜ້າກຳລັງຍາກ

na. Kaadegang Prajuru malantaran antuk pamilihan jeroning paruman Krama; ຕາຜູ້ເຂດບາບບົກຊີໂກ 1251 ບົກຊີໂກ 1251 ສາມສິ່ງໜ້າກຳລັງຍາກພາຍສາມສິ່ງໜ້າກຳລັງຍາກ

Banjar Adat nyabran 5 (limang) warsa, sajawaning wénten pariindikan tios

ທີ່ຊື່ສາມສິ່ງໜ້າກຳລັງຍາກພາຍສາມສິ່ງໜ້າກຳລັງຍາກ

tur sang sampun puputing panumaya kéngin kapilih malih;

ສາ ຍາມສາມສິ່ງໜ້າກຳລັງຍາກພາຍສາມສິ່ງໜ້າກຳລັງຍາກ

ca. Maduluran atur piuning ring Pura Kahyangan Désa lan Puseh.

1251 ສາມສິ່ງໜ້າກຳລັງຍາກພາຍສາມສິ່ງໜ້າກຳລັງຍາກ

(3) Kelihan Banjar Adat, karombo olih:

ບາ ບາບບົກຊີໂກບົກຊີໂກປຸຮຸງຕາຜູ້ເຂດ

ha. Panyarikan, pinaka juru surat;

ຄາ ບາບບົກຊີໂກບົກຊີໂກບົກຊີໂກ

na. Patengen, pinaka pangemong druwén banjar.

161 ປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້ເຂົ້າເຊື່ອມຮຸ່ນພູມສາດໃນບໍລິເວນປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້

(6) Prajuru Banjar Adat, kaadegang manut dresta lan Awig-awig Desa Adat Dalem Wahi.

Yangapi.

ບໍລິເວນປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້

Indik 3 Sabha Désa

ບາງບາລີ 1391

Pawos 45

ສາມາດທາງຊຸດຂາດເສຍໂຮງໝໍ້ເຂົ້າເຊື່ອມຮຸ່ນພູມສາດໃນບໍລິເວນປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້

Sabha Désa, inggih punika lembaga sané marupa mitra kerja Prajuru Désa Adat sané

ຕຳແໜ່ງສູນກາງຂອງບໍລິເວນປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້ເຊິ່ງກວ້າງຂວາງເຮັດໃຫ້

ngamargiang swadharma ngicén dharma tatimbang ring Prajuru Désa Adat sajeroning niténin

ບໍລິເວນປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້

pamargin Désa Adat.

ບາງບາລີ 1391

Pawos 46

162 ທາງແນວເຂົ້າເຊື່ອມຮຸ່ນພູມສາດໃນບໍລິເວນປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້

(1) Tata cara ngadegang Sabha Désa kasungkemin malarapan paruman désa.

163 ສາມາດທາງຊຸດຂາດເສຍໂຮງໝໍ້ເຂົ້າເຊື່ອມຮຸ່ນພູມສາດໃນບໍລິເວນປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້

(2) Sané dados kaadegang Sabha Désa, luwiré:

ບາ ຍາມທີ່ບໍລິເວນປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້ເຂົ້າເຊື່ອມຮຸ່ນພູມສາດໃນບໍລິເວນປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້

ha. Mawiwit saking Krama Désa Adat, turmaning kautus oleh Banjar Adat;

ສາ ພິສະຖານສາມາດຍ່ອຍໃຫ້ບໍລິເວນປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້

na. Sang sané sampun sinanggeh wikan ring tata cara ngemajuang Désa Adat,

ທາສາສະດຖາທິປະໄຕພູມສາດ

sastra, budaya Bali lan dresta;

ສາ ການສຶກສາກ່ຽວກັບປຸຣຸກທາງຊຸດຂາດເສຍໂຮງໝໍ້

ca. Kajudi oleh Prajuru Désa Adat.

Pawos 47

ບາບນິທາຮຽນທາງທາດສາປິສຸກຮຽນຍາຮຽນກຽມກຽມກຽມ

Papalihan Sabha Désa kapikukuh manut kabuatan.

Pawos 48

1371 ສູດໄຊຍາທາງທາດສາປິສຸກຮຽນຍາຮຽນກຽມກຽມກຽມ

- (1) Swadharma Sabha Désa, ngicenin dharma tetimbang majeng ring Prajuru Désa, ບຸນຍິງກະ

luwiré:

ທາ ຕໍ່ຂໍ້ເຂົ້າເປັນບຸກຄົນທາງທາດສາປິສຸກຮຽນຍາຮຽນກຽມກຽມກຽມ

ha. Ngardi Awig-awig lan utawi Pararem Désa Adat;

ສາ ຕື່ມື່ນສິບບາບທາງທາດສາປິສຸກຮຽນຍາຮຽນກຽມກຽມກຽມ

na. Ngrincikang pawangunan Désa Adat;

ສາ ຕື່ມື່ນສິບບາບທາງທາດສາປິສຸກຮຽນຍາຮຽນກຽມກຽມກຽມ

ca. Ngrincikang olih-olihan lan prabia Désa Adat;

ກາ ຕື່ມື່ນສິບບາບທາງທາດສາປິສຸກຮຽນຍາຮຽນກຽມກຽມກຽມ

ra. Nglaksanayang pangrencana Désa Adat.

1371 ບາບນິທາຮຽນທາງທາດສາປິສຸກຮຽນຍາຮຽນກຽມກຽມກຽມ

- (2) Panumaya ayah- ayahan Sabha Désa salami 5 (limang) warsa, pateh sakadi

ບາບນິທາຮຽນທາງທາດສາປິສຸກຮຽນຍາຮຽນກຽມກຽມກຽມ

panumaya ayah-ayahan Prajuru Désa Adat;

1371 ສູດໄຊຍາທາງທາດສາປິສຸກຮຽນຍາຮຽນກຽມກຽມກຽມ

- (3) Swadikara Sabha Desa kasulurang manut pararem.

Pawos 49

1371 ບຸນດາດສາປິສຸກຮຽນຍາຮຽນກຽມກຽມກຽມ

- (1) Wusan dados Prajuru Sabha Désa, sangkaning:

ហា រុសា/លីនា

ha. Séda/Lina;

នា បិណុន ឡាន រ៉ាហ្សា ម៉ាឡាន ហ្សាណេ បាស្តិកា

na. Pinunas ngraga malantaran jalaran sané pastika;

សា ស្វាឌារម៉ាណា សាម្បុន បូបូឡីង ម៉ាឡាន ហាណា

ca. Swadharmanya sampun puputing sengker ayahan;

រ៉ា កាវុសាណា/កាណូរ៉ាយ៉ាង ឡីក្រាមា ឌេសា ឌូណាណា ឡាយ៉ាង ឡាយ៉ាង ឡាយ៉ាង ឡាយ៉ាង

ra. Kawusanang/kanorayang olih Krama Désa duaning iwang pamargi,

ម៉ាណាវី ឡាយ៉ាង ឡាយ៉ាង

manawi nilar sesana.

១២១ ក្រុមប្រឹក្សាធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ

(8) Ngentosin, nguwasanang utawi nganorayang Prajuru Sabha Désa, patut kamargiang

សាមី ក្រុមប្រឹក្សាធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ

sajeroning Paruman Krama Désa Adat tur kaingkupin antuk pinih kedik kalih

បុរេ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ

pah tiga saking gebogan Krama Désa sané patut ngamiletin paruman.

១២២ រីកាលា វេន្តេន សិលីង តុងហ្សិល ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ

(9) Rikala wénten silih tunggil Prajuru Sabha Désa wusan sadurung puput masa

ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា

ayahan, kadi indiké ring aksara ha, na, lan aksara ra prasida

ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ

kaadegang mawali Prajuru pinaka pangentos utawi (pengganti antar waktu).

ហិក្រុមប្រឹក្សាធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ

Indik 4 Kerta Désa

ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា ហាណា

Pawos 50

១២៣ ក្រុមប្រឹក្សាធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ

(1) Kerta Désa, inggih punika lembaga sané marupa mitra kerja Prajuru Désa Adat

ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ

sané ngamargiang swadharma ngicén pamutus pariindikan wicara adat manut

ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ ធម្មនុញ្ញ

ring Hukum Adat sané sampun kasungkemin ring Désa Adat.

1271 ສາກສາທາລະນາສູນພັດທະນາທາງກະ

(2) Sané dados kaadegang Kerta Désa, luwiré:

ທາ ປູຮຽງທາລະນາ

ha. Prajuru Désa Adat;

ສາ ຍົດຍົດສາກສາທາລະນາພູມິພິສາດທາລະນາທາລະນາ

na. Mawiwit saking krama ngarep. Wikan ring daginging Hukum Adat, lan Hukum

ຊັດຕາ

Negara;

ສາ ສາກສາທາລະນາພູມິພິສາດທາລະນາ

ca. Kajudi oleh Prajuru Désa Adat.

ບາບສາກສາທາລະນາ

Pawos 51

1271 ບາບສາກສາທາລະນາພູມິພິສາດທາລະນາ

(1) Pepalihan Kerta Désa minakadi:

ທາ ສາກສາທາລະນາພູມິພິສາດທາລະນາ

ha. Ketua ngerangkep dados anggota;

ສາ ທາກສາທາລະນາ

na. Anggota.

1271 ສາກສາທາລະນາພູມິພິສາດທາລະນາ

(2) Kerta Désa kamanggala oleh Bandésa Adat.

ບາບສາກສາທາລະນາ

Pawos 52

1271 ສາກສາທາລະນາພູມິພິສາດທາລະນາ

(1) Swadharma Kerta Désa, wenang mapaica saluwiring dharma tatimbang ring Prajuru ທາລະນາພູມິພິສາດ

Désa, luwiré:

ທາ ພິສາດທາລະນາພູມິພິສາດທາລະນາ

ha. Indik Prajuru Désa sané singsal ngamargiang awig-awig;

ສາ ພິສາດທາລະນາພູມິພິສາດທາລະນາ

na. Indik kawéntenan byuta ring Désa Adat sané kasengguh wicara.

171 ບາງຍາກຊາວເຂດໜຶ່ງສາມຮູບເອີ້ນໂບຍິກກະ

(2) Paruman Désa Adat wénten pah 3 (tiga), luwiré :

໙1 ບາງຍາກໃຫຍ່

ha. Paruman Agung;

໑1 ບາງຍາກກາງ

na. Paruman Madya;

໑1 ບາງຍາກນ້ອຍ

ca. Paruman Alit.

ບາງບາລີ 1991

Pawos 55

171 ສາບາກສາບາງຍາກສາມຮູບເອີ້ນສາມາຍາກສາເອີ້ນສາສາມາຍາກສາມາຍາກສາມາຍາກ

(1) Sahanan paruman wawu kéngin kakawitin sasampuné katedunin antuk pinih

ສາສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກ

kedik kalih pah tiga saking sang patut ngamiletin paruman, kamanggala

ບາງຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກ

antuk tengeran suaran kulkul, mabusana adat madya, lan tan kalugra makta

ທາງຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກ

gagawan sakaluiré saha karihinin antuk ngarcana Bhagawan Panyarikan,

ຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກ

majalaran sarana Widhi Widana lan canang sari.

171 ຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກ

(2) Maka pangawit kalaksanayang panyakcak pangesép, wawu kalanturang antuk parum,

ສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກ

sasampun parumané puput, patut kacakcak malih, tur sané kasép, sang ninggal

ບາງຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກ

paruman tan pasadok miwah sané dosa, wenang katibakin danda, munjuk lungsur

ບາງຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກສາມາຍາກ

ipun kapikukuh manut pararem.

171 ສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກ

(3) Sajeroning paruman tan kalugra ngwetuang suara ghora, minakadi makardi biuta,

ສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກສາຍາກ

sinalih tunggil sané mamurug, wenang keni pamidanda béa pacamil, sakadi

သဏ္ဍာန်တရားပစ္စည်းတရားမဝန်တရားပစ္စည်းတရားမဝန်တရားမဝန်
dandaning aguman-uman ring paséban, sané kapikukuh manut pararem.

- ၂၃၂ ပစ္စည်းတရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
(4) Pamutus babaos sané briuk sapanggul utawi ingkup, punika sané kaaptiang
တရားမဝန်တရားမဝန်
tur kamanggehang.

- ၂၃၃ ပစ္စည်းတရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
(5) Pradé daging parumané nénten kaingkupin, Prajuru Désa/Banjar Adat mangda
တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
ngilikang babaos, saha pamutusnya mangda kasungkemin antuk Krama Désa/Banjar
တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
Adat, bilih jantos ping tiga taler nénten prasida kaingkupin, Prajuru Désa/
တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
Banjar Adat dados nunas bawos ring Kerta Désa, bilih pamutus Kerta Desa taler
တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
nénten kasungkemin, Prajuru Désa/Banjar Adat kéngin nunasang indiké punika ring
တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
Majelis Désa Adat (MDA) manut dudonan.

ပစ္စည်းတရားမဝန်
Pawos 56

- ၂၃၄ သဏ္ဍာန်တရားပစ္စည်းတရားမဝန်တရားမဝန်တရားမဝန်
(1) Sajeroning Paruman Désa, Bandésa Adat patut nyobiahang pamarginé ngénterang
တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
désa, pamekas nganinin indik:
ဟ။ ပစ္စည်းတရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
ha. Munjuk lungsuring gebogan Krama Adat saha ayah-ayahané minakadi
တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
sulur artabrana druén Désa Adat;
ခ။ ပစ္စည်းတရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
na. Pangrencanan Prajuru, ngeninin utsahan désané kapungkur. Pamutus paruman
တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်တရားမဝန်
Désa sané sinanggeh pararem, kamanggehang maka pamitegep panglaksanan

ຂໍ້ຕົກລົງ

awig-awig.

- 1271 ບາງຄຳສັບກ່ຽວກັບການເຮັດວຽກງານສູນກາງຂອງປະເທດໄທ
 (2) Paruman Prajuru Désa Adat, kawenangang wantah ngrincikang pangrencana marep
 ກິດຈະກຳປະເທດສູນກາງຂອງປະເທດໄທ
 ring utsahan désané kapungkur
- 1281 ບາງຄຳສັບກ່ຽວກັບການເຮັດວຽກງານສູນກາງຂອງປະເທດໄທ
 (3) Paruman Prajuru Désa Adat, tan kawenangan ngamedalang tategenang ring Krama
 ກຸ່ມປະຊາກອນສູນກາງຂອງປະເທດໄທ
 Désa, sadéréngé kaingkupin antuk Krama Désa.
- 131 ບາງຄຳສັບກ່ຽວກັບການເຮັດວຽກງານສູນກາງຂອງປະເທດໄທ
 (4) Pamutus Paruman Prajuru Désa Adat, kéngin ngawetuang pasuara manut daging
 ບັນດາຜູ້ຮັບຜິດຊອບສູນກາງຂອງປະເທດໄທ
 pituduh Sang Ngawa Rat, utawi ngonékang pamutus sané pecak sampun dados
 ບາງຄຳສັບກ່ຽວກັບການເຮັດວຽກງານສູນກາງຂອງປະເທດໄທ
 Pararem Krama Désa.

ບັນດາຂໍ້ຕົກລົງສູນກາງຂອງປະເທດໄທ
Indik 2 Pesangkepan Désa Adat
 ບາງຄຳສັບສູນກາງຂອງປະເທດໄທ
Pawos 57

- 1371 ສູນກາງຂອງປະເທດໄທສູນກາງຂອງປະເທດໄທ
 (1) Dudonan pasangkepan ring Désa Adat Dalem Yangapi, luwiré:
 ມາ. ບັນດາຂໍ້ຕົກລົງສູນກາງຂອງປະເທດໄທ
 ha. Pasangkepan Krama Désa Adat, kawéntenang apisan jeroning 6 (nem)
 ທາງເໜືອສູນກາງຂອງປະເທດໄທ
 sasih, ring rahina Redité, Wagé, Wuku Wariga utawi padgatakala réhning
 ກຸ່ມປະຊາກອນສູນກາງຂອງປະເທດໄທ
 wénten indik sané dahat mabuat sané pacang kabaosang, sané karihinin
 ທາງເໜືອສູນກາງຂອງປະເທດໄທ
 antuk tatibak arah-arah;
 ຈາ. ບັນດາຂໍ້ຕົກລົງສູນກາງຂອງປະເທດໄທ
 na. Pasangkepan Prajuru Désa Adat, kawéntenang nityakala utawi

បង្កហេតុរបស់គ្រូម្នាក់ទៀត។

padgatakala manut kabuatan;

ឆ) បង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

ca. Pasangkepan Saba Désa, kawéntenang padgatakala manut kabuatan;

៣) បង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

ra. Pasangkepan Kerta Désa, kawéntenang padgatakala manut kabuatan;

គ) បង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

ka. Pasangkepan Krama Banjar Adat, kawéntenang manut pamastika miwah

បង្កហេតុរបស់គ្រូម្នាក់ទៀត។

pararem Banjar Adat;

ង) បង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

da. Pasangkepan Sekaa-sekaa, kawéntenang manut kabuatan.

១៧) បដិសេធកិច្ចសន្យាបង្កហេតុរបស់គ្រូម្នាក់ទៀត។

(2) Pamargin pasangkepan Krama Désa, patut nganutin dudonan :

ហ) បង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

ha. Pasangkepan wawu kéngin kakawitin sasampuné katedunin antuk pinih kedik

គាបដំបូងហេតុបង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

kalih pah tiga saking sang patut ngamiletin pasangkepan, kamanggala antuk

ហេតុបង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

tengeran suaran kulkul, mabusana adat madya, tan kalugra makta gagawan

សកលវិទ្យាសាស្ត្រសម្រាប់បង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

sakaluwiré, karihinin antuk ngarcana Bhagawan Panyarikan, majalaran

ហេតុបង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

sarana widi widhana lan canang sari;

គ) ហេតុបង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

na. Maka pangawit kalaksanayang panyakcak pangesép, wawu kalanturang antuk

សង្កេតឃើញការបង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

sangkep, sasampun pasangkepan puput, patut kacakcak malih, tur sané

ហេតុបង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

kasép, sang ninggal paruman tan pasadok miwah sané nosa, wenang

គាហ៍តាមគ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

katibakin danda, munjuk lungsur ipun kapikukuh manut pararem;

ឆ) ហេតុបង្កហេតុរបស់គ្រូម្នាក់ទៀតហេតុបង្កហេតុរបស់គ្រូម្នាក់ទៀត។

ca. Maka pamastika wahu kéngin nyacak pangesép, manut pasangkepan;

- ၇၁။ မၤတၢ်ကၢၢ်ခိၣ်မၤနွံၣ်တၢ်နွံၣ်ပၤတၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်
 ra. Sajeroning pasangkepan tan kalugra ngawetuang suara ghora, minakadi
 ဝဲၣ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်
 makardi biuta, sang sané mamurug, wenang keni pamidanda béya pacamil,
 မၤကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်
 sakadi dandaning aguman-uman ring paséban, kapikukuh manut pararem;
 တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်
 ka. Pamutus babawos sané briuk sapanggul utawi ingkup, punika sané
 တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်

kaaptiang tur kamanggehang.

- ၁၉၁။ ပုၤမၤတၢ်ကၢၢ်ခိၣ်မၤနွံၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်
 (2) Pradé daging pasangkepané nénten kasungkemin, Prajuru Désa Adat mangda
 ငံၤပိၤခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်
 ngilikang babawos, saha pamutusnya mangda kararemin olah Krama Désa Adat
 တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်
 malarapan paruman.

ပၤတၢ်ကၢၢ်ခိၣ် ၅၈
Pawos 58

- ၁၉၂။ မၤတၢ်ကၢၢ်ခိၣ်မၤနွံၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်
 (1) Sajeroning pasangkepan Krama Désa, Bandésa Adat patut nyobiahang pamarginé
 တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်
 Ngénterang désa, pamekas ngeninin indik:
 ဟ။ ပၤတၢ်ကၢၢ်ခိၣ်မၤနွံၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်
 ha. Papeson munjuk lungsuring ayah-ayah;
 တ။ ပၤတၢ်ကၢၢ်ခိၣ်မၤနွံၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်
 na. Pamargin panelas arta brana druén désa;
 ဆ။ ပၤတၢ်ကၢၢ်ခိၣ်မၤနွံၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်
 ca. Pamargin utsaha-utsaha désa sané mabuat;
 ဂ။ ဒၣ်ပၤတၢ်ကၢၢ်ခိၣ်မၤနွံၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်
 ra. Daging paruman miwah pasuaran-pasuaran sané mabuat;
 တ။ ပိၤတၢ်ကၢၢ်ခိၣ်မၤနွံၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်တၢ်နွံၣ်တၢ်ကၢၢ်ခိၣ်
 ka. Pidabdab Prajuru nganinin utsaha kértin désané kapungkur miwah sané

ສິດທິພາບ

siosan;

da. ການກວດກາສິດທິພາບຂອງບັນດາສິດທິພາບ

da. Nyobyahang sahanan dadauhan Guru Wisésa.

171 ບັນດາສິດທິພາບຂອງບັນດາສິດທິພາບຂອງບັນດາສິດທິພາບ

(2) Pamutus Pasangkepan Krama Désa sané sinanggeh pararem, kamanggehang maka
ບັນດາສິດທິພາບຂອງບັນດາສິດທິພາບຂອງບັນດາສິດທິພາບ

pamitegep pamargin Awig-awig.

ບັນດາສິດທິພາບ

Pawos 59

172 ບັນດາສິດທິພາບຂອງບັນດາສິດທິພາບຂອງບັນດາສິດທິພາບ

(1) Pasangkepan Prajuru Désa, kawenangang wantah ngrincikang pangrencana
ບັນດາສິດທິພາບຂອງບັນດາສິດທິພາບຂອງບັນດາສິດທິພາບ

marep ring utsahan désané kapungkur.

173 ບັນດາສິດທິພາບຂອງບັນດາສິດທິພາບຂອງບັນດາສິດທິພາບ

(2) Pasangkepan Prajuru Désa, tan kawenangang ngamedalang tategenan ring Krama
ບັນດາສິດທິພາບຂອງບັນດາສິດທິພາບຂອງບັນດາສິດທິພາບ

Désa, sadéréng kaingkupin olih Krama Désa.

174 ບັນດາສິດທິພາບຂອງບັນດາສິດທິພາບຂອງບັນດາສິດທິພາບ

(3) Pamutus pasangkepan Prajuru Désa, kéngin ngawetuang pasuara manut daging
ບັນດາສິດທິພາບຂອງບັນດາສິດທິພາບຂອງບັນດາສິດທິພາບ

pituduh Sang Ngawa Rat, utawi ngonékang pamutus sané pecak sampun dados
ບັນດາສິດທິພາບຂອງບັນດາສິດທິພາບຂອງບັນດາສິດທິພາບ

pararem Krama Désa.

1971
ປາຕ໌ 4

Palet 4

ລະບົບພູມສາດ

Lembaga Adat

ບໍລິສັດໂຮງງານປຸງສິນຄ້າພູມສາດ

Indik 1 Paiketan Pamangku

ບາງກອກ 1961

Pawos 60

171 ບໍລິສັດໂຮງງານປຸງສິນຄ້າພູມສາດມາຍຸກສິນຄ້າ

- (1) Paiketan Pamangku inggih punika pupulan krama sané sampun kasinanggeh
ບໍລິສັດໂຮງງານປຸງສິນຄ້າພູມສາດມາຍຸກສິນຄ້າ
pinaka Pamangku. Angga paiketan Pamangku maswadharma kukuh ngamargiang
ພູມສາດໂຮງງານປຸງສິນຄ້າພູມສາດມາຍຸກສິນຄ້າ
dharma kapamangkuan, nincapang kaweruhan lan kawagedan indik
ໂຮງງານປຸງສິນຄ້າພູມສາດມາຍຸກສິນຄ້າ
kapamangkuan, tur mautsaha manados panuntun pamargi ajahan agama ຍິ

ບຸກຄົນສາມາດສູນທັງໝົດ

miwah sidha manados tatuladan.

172 ບໍລິສັດໂຮງງານປຸງສິນຄ້າພູມສາດມາຍຸກສິນຄ້າ

- (2) Papalihan Paiketan Pamangku minakadi manut kabuatan.

173 ກິ່ນສາຍໂຮງງານປຸງສິນຄ້າພູມສາດມາຍຸກສິນຄ້າ

- (3) Ring soang-soang pura, patut kaadegang Pamangku.

ບາງກອກ 1971

Pawos 61

174 ປຸງສິນຄ້າພູມສາດມາຍຸກສິນຄ້າ 5 ປີ ພາຍໃຕ້ພູມສາດມາຍຸກສິນຄ້າ

- (1) Prajuru Paiketan Pamangku, kapilih nyabran 5 warsa, ngawit saking padéwasané
ສາຍໂຮງງານປຸງສິນຄ້າພູມສາດມາຍຸກສິນຄ້າ

kaadegang pinaka Prajuru Paiketan Pamangku.

175 ປຸງສິນຄ້າພູມສາດມາຍຸກສິນຄ້າມາຍຸກສິນຄ້າ

- (2) Prajuru Paiketan Pamangku sané swadarmannya sampun puputing sengker, kéngin

គ។ មបូប៊ីប្យុកាយេនិប្យាយេនិ/មេនិមេនិមេនិមេនិមេនិមេនិ
 na. Marep ring prabéan Pitra Yadnya/atiwa-tiwa ring Pamangku, yan séda
 រឹមិគេសិវិស្រមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 riwekas, Krama Désa patut mawéh dana punia manut pararem.

មេនិមេនិមេនិមេនិ
Pawos 62

ស្រមេនិមេនិមេនិមេនិ
 Swadharmaning Pamangku, luwiré:

ហ។ មេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 ha. Ngénterang upacara ring kahyangan sané kaempon utawi ring pakubon

ស្រមេនិមេនិមេនិមេនិ
 krama soang-soang;

គ។ មេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 na. Pradé sinalih tunggil Pamangku kapialang sungkan, utawi cuntaka kéngin

មេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 nuhur Pamangku Kahyangan Désa tiosan utawi nuhur Sang Sulinggih
 សេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 sané katiténin antuk Prajuru;

ឆ។ មេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 ca. Yan Pamangku kalayusekaran, wenang anglepas swadharma, kapikukuh
 មេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 manut pararem;

ហ។ មេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 ra . Yan Pamangku sampun tigang rahina ngayah ring pura sané kaempon, kancit
 មេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 wénten kalayusekaran, Pamangku inucap tan kenéng cuntaka, sakéwanten
 មេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 nénten kéngin budal salamin piodalan;

គ។ មេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 ka. Munggah tedun ring palinggih-palinggih Kahyangan Désa miwah ngiyasin
 មេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិមេនិ
 Pralingga-pralingga, Ida Bhatara.

31 បមព្រហ្មមេត្តាមក្រិហិតាមគមិបុរហិត្តិមគមមញ្ញ

da. Pamangku patut ngamanggehang sesana miwah agem-ageman Pamangku.

បុរាណសាស្ត្រ

Pawos 63

បទិយស្តុទេវិហារវិបុរាណវិហារមញ្ញស្តុវិហារ៖

Patias utawi olih-olihan Pamangku, luwiré:

31 បុរាណសាស្ត្របុរាណវិហារវិហារមញ្ញស្តុវិហារ

ha. Panyolasan miwah sarin canang, rikala muput yadnya, kapikukuh manut
បុរាណសាស្ត្រ

pararem;

31 បុរាណសាស្ត្របុរាណវិហារវិហារមញ្ញស្តុវិហារ

na. Luput pakaryan, reramon miwah peson-peson;

31 បុរាណសាស្ត្របុរាណវិហារវិហារមញ្ញស្តុវិហារ

ca. Polih sarin canang rikala wénten aci ring kahyangan sané kaempon,
សាស្ត្របុរាណសាស្ត្របុរាណវិហារវិហារមញ្ញស្តុវិហារ
kapikukuh manut pararem.

31 បុរាណសាស្ត្របុរាណវិហារវិហារមញ្ញស្តុវិហារ

ra. Luput saluiring prabéan wewangunan ring kahyangan sané kaempon;

បុរាណសាស្ត្រ

Pawos 64

131 បុរាណសាស្ត្របុរាណវិហារវិហារមញ្ញស្តុវិហារ

(1) Wusan dados Paiketan Pamangku, sangkaning:

31 បុរាណសាស្ត្របុរាណវិហារវិហារមញ្ញស្តុវិហារ

ha. Séda/Lina;

31 បុរាណសាស្ត្របុរាណវិហារវិហារមញ្ញស្តុវិហារ

na. Pinunas ngraga malantaran jalaran sané pastika;

31 បុរាណសាស្ត្របុរាណវិហារវិហារមញ្ញស្តុវិហារ

ca. Swadharmanya sampun puputing sengker;

31 បុរាណសាស្ត្របុរាណវិហារវិហារមញ្ញស្តុវិហារ

ra. Kawusanang/kanorayang olih angga Paiketan Pamangku duaning iwang
ບໍ່ເລີຍຄວບຄືມໄຫວມາດ

pamargi, manawi nilar sesana.

1971 ຕັ້ງຮູ້ສູນສິດທິບຸກຄົນທີ່ມີຄວາມພິການພັດທະນາປູຮຽນບຸກຄົນທີ່ມີຄວາມພິການ ບາງຊຸດ

(2) Ngentosin, nguwusanang utawi nganorayang Prajuru Paiketan Pamangku, patut
ສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການບາງຊຸດສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການ
kamargiang sajeroning Paruman Paiketan Pamangku tur kaingkupin antuk pinih
ສິດທິບຸກຄົນທີ່ມີຄວາມພິການ

kedik kalih pah tiga saking pamilet.

1981 ທາງເຂົ້າເຂົ້າອອກທີ່ມີບຸກຄົນທີ່ມີຄວາມພິການສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການ

(3) Tata titi ngadegang miwah ngentosin Pamangku kapikukuh manut pararem.

ບົດຄູ່ສິດທິບຸກຄົນທີ່ມີຄວາມພິການ

Indik 2 Paiketan Serati

ບາງບາດ 1491

Pawos 65

1991 ບຸກຄົນທີ່ມີຄວາມພິການທີ່ມີຄວາມພິການສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການ

(1) Paiketan Serati inggih punika pupulan warga sané sampun maduwé kaweruhan
ສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການ
kawagedan indik bebanténan tur sampun kacihna sampun mawinten kaseratian.

2001 ບາງບາດສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການ

(2) Papalihan Paiketan Serati minakadi minakadi manut kabuatan.

2011 ກິດຈະກຳສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການ

(3) Ring soang-soang pura patut kaadegang serati.

ບາງບາດ 1491

Pawos 66

2021 ປູຮຽນບຸກຄົນທີ່ມີຄວາມພິການສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການ 191 ບໍ່ມາຕາມຮູບແບບສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການ

(1) Prajuru Paiketan Serati, kapilih nyabran 5 warsa, ngawit saking padéwasané
ສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການສາຍໄຟສູນສິດທິບຸກຄົນທີ່ມີຄວາມພິການ

kaadegang pinaka Paiketan Serati.

ບົກຊີກິໂຕຼໂບບົກຊີກິໂຕຼໂບ

Indik 3 Paiketan Wredha

ບາບາສິໂດບ

Pawos 67

ບົກຊີກິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

Paiketan Wredha maka genah para wredhané ngamargiang sakancan panglimbak angga

ບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

para wredhané sané wénten ring wewidangan Désa Adat Dalem Yangapi.

ບົກຊີກິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

Wates Paiketan Wredha ngalaksanayang swakarya ring widang:

ບາ ພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

ha. Adat, Agama, Tradisi, Seni lan Budaya miwah kearifan lokal;

ກາ ບົກຊີກິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

na. Pendidikan lan Olahraga;

ສາ ພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

ca. Kesehatan.

ບົກຊີກິໂຕຼໂບບາບາສິໂຕຼໂບ

Indik 4 Pacalang

ບາບາສິໂດບ

Pawos 68

ບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

(1) Pacalang inggih punika pupulan warga sané kaaturin swadharma widang kasutreptian

ບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

lan kasukretan nganinin wewidangan désa rauh sadagingnyané miwah pinaka ພາຍາວັກຊາບາບາສິໂຕຼໂບ

ບົກຊີກິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

tatelik désa.

ບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

(2) Désa Adat Dalem Yangapi patut ngadegang tatelik désa sané kasinanggeh

ບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບພາຍາວັກຊາບາບາສິໂຕຼໂບ

Pacalang Désa.

ပုဒ်မ ၆၉

Pawos 69

၂၄၀ ပိဏ္ဍိတဗျူဟာပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

(1) Pidabdabé ngadegang Pacalang malantaran kapilih olih Krama Désa.

၂၄၁ မိမိကတိကရိယာပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

(2) Sang sané tan wenang kaadegang dados Pacalang, luwiré :

၂၄၁ ဟိမိကတိကရိယာပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

ha. Cédàngga, luwiré : pécéng, pérot, cungh lan sapanunggalannya;

၂၄၁ ဟိမိကတိကရိယာပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

na. Sapa sira ugi sané nénten kapatutang manut pararem;

၂၄၁ ဟိမိကတိကရိယာပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

ca. Nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng

၂၄၁ ဟိမိကတိကရိယာပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

tinamban.

ပုဒ်မ ၇၀

Pawos 70

၂၄၁ ပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

Papalihan Pacalang minakadi manut kabuatan.

ပုဒ်မ ၇၁

Pawos 71

၂၄၁ ပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

Swadharmaning Pacalang, luwiré:

၂၄၁ ဟိမိကတိကရိယာပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

ha. Nyaga kasutreptian lan kasukretan wewidangan désa rauh sadagingnyané

၂၄၁ ဟိမိကတိကရိယာပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

na. Nyaga kasutreptian lan kasukretan pamargin yadnya ring wewidangan Désa Adat.

၂၄၁ ဟိမိကတိကရိယာပရိယတ္တိနိဂ္ဂဟာပိရုဗ္ဗေယျာ

manut kabuatan.

ca. Patut kawikanin indik Keputusan Majelis Utama Désa Pakraman Bali
 13 September 2013 Nomor: 003/SK/MUDP Bali/IX/
 13 September 2013 Nomor: 003/SK/MUDP Bali/IX/
 13 September 2013 Nomor: 003/SK/MUDP Bali/IX/

2013 Indik Tuntunan Sesana Pacalang.

- ra. Satinut ring tatibak Bandésa Adat utawi Prajuru Désa Adat.
- ka. Pacalang patut ngamanggehang sesana miwah agem-ageman Pacalang.

ບາບພາສີປາລັງ

Pawos 72

ບໍ່ເອົາພາສີປາລັງພິຈາລະນາພິເສດພາສີປາລັງສາມາດພິຈາລະນາພິເສດພາສີປາລັງ

Petias utawi olih-olihan Pacalang, kapikukuh manut pararem.

ບາບພາສີປາລັງ

Pawos 73

1. ພາສີປາລັງທີ່ເປັນພາສີປາລັງທີ່ມີອາຍຸ 5 ປີ ຫຼື ພາສີປາລັງທີ່ມີອາຍຸ 5 ປີ ຫຼື ພາສີປາລັງທີ່ມີອາຍຸ 5 ປີ

- (1) Pacalang kapilih nyabran 5 warsa, ngawit saking padewasané sané kaadegang
 ບໍ່ສາມາດພິຈາລະນາ

pinaka Pacalang.

2. ພາສີປາລັງທີ່ມີອາຍຸ 5 ປີ ຫຼື ພາສີປາລັງທີ່ມີອາຍຸ 5 ປີ ຫຼື ພາສີປາລັງທີ່ມີອາຍຸ 5 ປີ

- (2) Pecalang sané swadharmannya sampun puputing sengker, kengin kapilih malih.

3. ພາສີປາລັງທີ່ມີອາຍຸ 5 ປີ ຫຼື ພາສີປາລັງທີ່ມີອາຍຸ 5 ປີ ຫຼື ພາສີປາລັງທີ່ມີອາຍຸ 5 ປີ

- (3) Pariindikané ngadegang Prajuru Pacalang sakaluwiré, kapastikayang malarapan
 ບາງພາສີປາລັງທີ່ມີອາຍຸ 5 ປີ ຫຼື ພາສີປາລັງທີ່ມີອາຍຸ 5 ປີ ຫຼື ພາສີປາລັງທີ່ມີອາຍຸ 5 ປີ
 paruman Désa Adat tur kaingkupin antuk kalih pah tiga saking pamilet.

4. ພາສີປາລັງທີ່ມີອາຍຸ 5 ປີ ຫຼື ພາສີປາລັງທີ່ມີອາຍຸ 5 ປີ ຫຼື ພາສີປາລັງທີ່ມີອາຍຸ 5 ປີ

- (4) Wusan dados Prajuru Pacalang, sangkaning:

ha. Sédha/Lina;

ပဟိန်၏၏ဂုဏ်အာဇာနည်

Paiketan Yowana.

- ၂၅၅ ဂုဏ်အာဇာနည်အစွဲမပြုပေမယ့်ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။
- (3) Yowana Désa Adat mawasta Yowana Désa Adat Dalem Yangapi.

ပဟိန်၏၏ဂုဏ်

Pawos 75

၂၆၅ ပဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

- (1) Papalihan Prajuru Yowana Désa Adat minakadi :

ဟ။ ဝဏ္ဏမဟိန်၏၏ဂုဏ်

ha. Manggala Yowana;

ခ။ ပဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

na. Panyarikan, pinaka Juru Surat;

ဆ။ ပဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

ca. Patengen, pinaka pangemong druwén Yowana.

၂၇၅ ပဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

- (2) Pidabdabé ngadegang Prajuru Yowana Désa Adat minakadi :

ဟ။ ပဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

ha. Kelihan Paiketan Yowana, kasudi jeroning paruman warga

ပဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

Paiketan Yowana, tur kacumponin antuk pamilet paruman;

ခ။ ပဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

na. Panyarikan lan patengen kasudi jeroning paruman warga yowana, tur

ခ။ ပဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

kacumponin antuk pamilet paruman.

၂၈၅ မဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

- (3) Sané tan wenang kaadegang dados Prajuru Yowana, luwiré:

ဟ။ မဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

ha. Cédangga, luwiré: pécéng, pérot, cungh lan sapanunggalannya;

ခ။ မဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

na. Sapa sira ugi sané nénten kapatutang manut pararem;

ဆ။ မဟိန်၏၏ဂုဏ်အာဇာနည်အစွဲမပြုမိမိပါ။

ca. Nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng

ទំនើបត្រា

tinamban.

131 ប្រទ្រព្យយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវ
(4) Prajuru madrebe amongan ngénterang yowana, suwén ipun 5 warsa, sajawaning
រូបមន្តទាមទារដ្ឋានស្រុកយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាម
wénten parindikan séwos, tur sang sampun puputing panumaya kangkat kapilih
មេម៉ែន
malih.

បញ្ចប់ទំនើបត្រា

Pawos 76

ស្នើសុំប្រទ្រព្យយុវជនមាយាមតាមត្រូវទ្រទ្រង់អារាម

Swadarmaning Prajuru Yowana, luwiré :

ហា គ្រូត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាម

ha. Nuntun warga Paiketan Yowana, nyejerang pamikukuh miwah patitis Paiketan
រូបមន្ត

Yowana.

គា រូបមន្តស្នើសុំប្រទ្រព្យយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាម

na. Ngénterang paruman warga Yowana Désa Adat, miwah mastikayang pamutus-
ប្រទ្រព្យយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាម

pamutus sané kabaos pararem.

សា ធុនដ្ឋានស្រុកយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាម

ca. Nimbangin kaiwangan warga Paiketan Yowana, saha nibakang pamutus marupa
ប្រទ្រព្យ

pamatut.

រា មេម៉ែនស្នើសុំប្រទ្រព្យយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាម

ra. Maka dutaning Yowana Désa Adat, mawosang saluiring indik ring sapa sira ugi
មេម៉ែនស្នើសុំប្រទ្រព្យយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាម

mapisarat sareng Yowana Désa Adat.

គា មេម៉ែនស្នើសុំប្រទ្រព្យយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាម

ka. Angga Yowana Désa Adat patut ngremba parikrama ring Adat manut sesanannyané
ប្រទ្រព្យយុវជនមាយាមតាមត្រូវទ្រទ្រង់អារាមយុវជនមាយាមតាមត្រូវទ្រទ្រង់អារាម

lan pituduh Bandésa utawi Prajuru Désa Adat.

ပုဂံဝါဒ

Pawos 77

ပိတိယသ္မုတေဝိဂုဏာဝိဂုဏာဝိဟာဗျာဂ္ဂပဟိဓိဓာရိဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာ

Petias utawi olih-olihan Prajuru Paiketan Yowana, kasulurang manut

ပုဂံဝါဒ

pararem.

ပုဂံဝါဒ

Pawos 78

၂၃၅ ပုဂံဝါဒပိတိယသ္မုတေဝိဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာ

(1) Prajuru Paiketan Yowana kagentosin, riantukan:

ဟ။ ဂုဏာဝိဟာဗန္ဓာ

ha. Séda/Lina;

ခ။ ပိတိယသ္မုတေဝိဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာ

na. Pinunas ngraga, menawi kageringan lan sapanunggilannya;

ဆ။ ပိတိယသ္မုတေဝိဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာ

ca. Magingsir genah saking Désa Adat Dalem Yangapi ka dura désa.

၂၃၆ ဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာ

(2) Kawusanang antuk paruman Krama Yowana Désa Adat, riantukan nilar sesanan ပုဂံဝါဒပိတိယသ္မုတေဝိဂုဏာဝိဟာဗန္ဓာ

Prajuru Paiketan Yowana.

၂၃၇ ဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာ

(3) Ngadegang wiadin ngwusanang Prajuru, mangda kawikanin antuk pangayom

ပုဂံဝါဒပိတိယသ္မုတေဝိဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာ

Paiketan Yowana, minakadi Bandésa Adat.

ပိတိယသ္မုတေဝိဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာ

Indik 6 Paiketan Krama Istri Désa Adat

ပုဂံဝါဒ

Pawos 79

၂၃၈ ဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာဝိဟာဗန္ဓာပိတိယသ္မုတေဝိဂုဏာ

(1) Krama Istri inggih punika pupulan krama istri ring Désa Adat sané madué

na. Sapa sira ugi sané nénten kapatutang manut pararem;

සෑ කළුසැති මිහිමැහැසියෙකුගේ පරම්පරාවක් පිළිබඳව

ca. Nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng
ගිණි අසාලා

tinamban.

131 පුද්ගලයන්ගේ මානසික සුවතාවය සහතික කරමින් ඉදිරිපත් කරනු ලබන 191 වන

(4) Prajuru madrebé amongan ngénterang Paiketan Krama Istri, suwén ipun 5 warsa,

සෑවප්තිවර්ෂීය කාර්යාලයක සේවය කරන පුද්ගලයන්ගේ පවත්මන්

sajawaning wénten parindikan séwos, tur sang sampun puputing panumaya

සාමාන්‍ය ජීවිතයක්

kangkat kapilih malih.

වගන්තිය 81

Pawos 81

සුවඳ සහිත පුද්ගලයන්ගේ ජීවිතය පිළිබඳව

Swadarmaning Prajuru Paiketan Krama Istri, luwiré:

හෑ කුලකටුව සුදුසු සේවකයින් ලෙසින් පරිසරයේ සුවතාවය සහතික කරමින්

ha. Nuntun angga Paiketan Krama Istri, nyejerang pamikukuh miwah patitis Paiketan
සුභ ජීවිතය

Krama Istri.

කෑ ජනප්‍රියතාවය වැඩි කිරීම සඳහා පුද්ගලයන්ගේ සුවතාවය

na. Ngénterang paruman warga Paiketan Krama Istri, miwah mastikayang

පවත්වාගෙන යාම කළ යුතු පවත්මන්

pamutus-pamutus sané kabaos pararem.

සෑ කුලකටුව සුදුසු සේවකයින් ලෙසින් පරිසරයේ සුවතාවය සහතික කරමින්

ca. Nimbangin kaiwangan angga Paiketan Krama Istri, saha nibakang pamutus

වගන්තිය 81

marupa pamatut.

හෑ සෑවප්තිවර්ෂීය කාර්යාලයක සේවය කරන පුද්ගලයන්ගේ පවත්මන්

ra. Maka dutaning Paiketan Krama Istri, mawosang saluiring indik sapa sira ugi

වගන්තිය 81

mapisarat sareng Paiketan Krama Istri.

၂၄၂

ဟိန္ဒူ၏ ၂၃

Indik 7

မိခင်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

Sekaa miwah Lembaga Adat Tiosan

ပုဂံ ၂၃

Pawos 84

မိခင်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

Sekaa miwah Lembaga Adat tiosan ring wawengkon Désa Adat Dalem Yangapi katinasang

မိခင်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

malarapan Surat Keputusan Désa Adat Dalem Yangapi.

ပုဂံ ၂၃

Palet 5

ကျွမ်းကျင်သူ

Kulawarga

ဟိန္ဒူ၏ ၂၃ ပုဂံ ၂၃

Indik 1 Pawiwahan

ပုဂံ ၂၃

Pawos 85

၂၃ ပုဂံ ၂၃ ဟိန္ဒူ၏ ၂၃ ပုဂံ ၂၃

(1) Pawiwahan inggih punika, patemoning purusa pradana malarapan panunggalang

ကျွမ်းကျင်သူ ဟိန္ဒူ၏ ၂၃ ပုဂံ ၂၃

kayun tresna, silih asih, madulurin upasaksi sekala niskala.

၂၃ ကျွမ်းကျင်သူ ဟိန္ဒူ၏ ၂၃ ပုဂံ ၂၃

(2) Krama Désa minakadi Krama Banjar patut sareng nyanggra miwah niténin yan

ကျွမ်းကျင်သူ ဟိန္ဒူ၏ ၂၃ ပုဂံ ၂၃

wénten krama sané nglaksanayang upacara pawiwahan.

၂၃ ပုဂံ ၂၃ ဟိန္ဒူ၏ ၂၃ ပုဂံ ၂၃

(3) Pamargin pawiwahan, luwiré :

၂၃ ကျွမ်းကျင်သူ ဟိန္ဒူ၏ ၂၃ ပုဂံ ၂၃

ha. Malantaran papadikan;

ka. ຍາມຮູກງຽງກາກູ່ເບີ່ງຕູ່ເກີ

na. Malantaran ngrorod utawi ngrangkat;

sa. ຍາມຮູກຮັກຮາຍເບີ່ງຕູ່ເກີ

ca. Malantaran nyentana utawi nyeburin;

ra. ຍາມຮູກລາວເບີ່ງຕູ່ເກີ

ra. Malantaran Pada Gelahan.

131 ມີຂໍ້ສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

(4) Indik pawiwahan ring Désa Adat Dalem Yangapi, ngamanggehang Undang-Undang

1945

1945.

131 ທາງສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

(5) Tata cara panglaksananya, mapagamel kecap Sastra Agama tur kaanutang ring

ທາງສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

drestan désa, sané kapikukuhang jeroning pararem.

131 ມີຂໍ້ສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

(6) Sinalih tunggil krama sané pacang nglaksanayang Upacara Pawiwahan, patut

ທາງສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

wénten pasadok ring Prajuru.

ທາງສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

Pawos 86

131 ບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

(1) Pawiwahan sané kamanggehan ring Désa Adat Dalem Yangapi:

sa. ທາງສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

ha. Patut kategepin antuk Tri Upasaksi inggih punika: Manusa Saksi,

ທາງສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

Bhuta Saksi miwah Déwa Saksi nganutin Agama;

ka. ທາງສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

na. Manusa saksi minakadi Prajuru Désa/Banjar Adat miwah Prajuru Dinas,

ທາງສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

sané nglantur nglikitayang pawiwahané punika;

sa. ທາງສາມບິບາກື່ງທາງເຂດເກີທາງຢືນເບີ່ງຕູ່ເກີ

ca. Taler patut kategepin antuk panyaksi saking Krama Désa/Banjar.

၂၈၇ ပဗိပဟာကျာကျာရကရိန္ဒာဗာဏသံး

(2) Pawiwahan sané nénten kadadosang:

- ဟၢၤ ဝိမိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
- ha. Ring sameton sodet miwah kuwalon;
- ခၢၤ ဝိမိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
- na. Ring mémé bapa rupaka miwah kuwalon;
- ဆၢၤ ဝိမိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ ဝိမိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
- ca. Ring rerama dinyama lanang istri, miwah sané lianan, manut lelintih
ပဗိပဟာကျာကျာရကရိန္ဒာဗာဏသံးဗိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
paiketan pakulawangan kenceng ngunggahan lan nedunang.
- ၇ၢၤ ဝိမိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
- ra. Masanding sareng brana miwah tiosan sané tan kadadosang manut kecap
ဗိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
Sastra Agama.

ပဗိပဟာကျာကျာရကရိန္ဒာဗာဏသံး

Pawos 87

၂၈၈ ဝိမိဗိယုဗာကျာကျာရကရိန္ဒာဗာဏသံးဗိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ

(1) Tata titi pawiwahan ring Désa Adat Dalem Yangapi, nganutin dudonan:

- ဟၢၤ ဝိမိဗိယုဗာကျာကျာရကရိန္ဒာဗာဏသံးဗိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
- ha. Kulawangan sang pacang kapawarandang, pinih riin patut masadok ring
ပဗိပဟာကျာကျာရကရိန္ဒာဗာဏသံးဗိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
Prajuru Désa/BanjarAdat;
- ခၢၤ ပဗိပဟာကျာကျာရကရိန္ဒာဗာဏသံးဗိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
- na. Prajuru patut maritatas, napiké pawiwahanné sané pacang kamargiang
ဗိဗိယုဗာကျာကျာရကရိန္ဒာဗာဏသံးဗိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
sampun nganutin pidabdab pawiwahan utawi durung, yéning durung
ပဗိပဟာကျာကျာရကရိန္ဒာဗာဏသံးဗိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
anut, Prajuru patut nibakang tuntunan, kandugi pamargin pawiwahané
ပဗိပဟာကျာကျာရကရိန္ဒာဗာဏသံးဗိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ
prasida becik tur lantur.

၂၈၉ ပဗိပဟာကျာကျာရကရိန္ဒာဗာဏသံးဗိဗိယုဗာကျာဒီဗိဗိယုဗာကျာဗာဏါၤ

(2) Pamargin papadikan kadudonang sakadi ring sor:

ហា បស្សុកាសាបដំគាតិ គាម៉ាញ្យេត្រាសិទិទិពា ៗសាប៉ា ៗសាប៉ា

ha. Pasuakan papadikan, kamargiang jantos ping tiga, sowang-sowang
មលរាបត្រត្រាតិ ៖
malarapan antuk :

177 គាប្រាមាម មលរាបត្រត្រាតិ

(1) Kapratama, malarapan antuk canang;

178 គាបិគាសិវុ ត្រត្រាតិ ៗសាប៉ា ៗសាប៉ា

(2) Kaping kalih, nglanturang bebawosan;

179 គាបិទិពា មលរាបត្រិបត្រាតិ បិគាសិសិប្បបស្សុកាតិ

(3) Kaping tiga, malarapan tipat bantal, pinaka cihna pasuakan
បបដំគាតិ ៗសាប៉ា ៗសាប៉ា ៗសាប៉ា

papadikané sampun puput;

3 សាបេនិវិទ្យា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

(4) Sajawaning dudonan sakadi ring ajeng, taler nganutin désa kala patra.

គា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

na. Sasampun pasuakan papadikané puput, wadoné raris kairing budal

គា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

kapaumahan lanangé, nuli katiwakin pabiakala lan Upacara Pawiwahan;

គា មត្តបត្តិ ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

ca. Mangda pangambilé tumus sekala niskala, ring subha déwasa sané

ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

sampun kacumponin, kulawarga purusa raris mamitang wadoné ring

គា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

sanggah/pamrajan pradhané, majalaran antuk pejati.

179 ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

(3) Yan pawiwahané malantaran antuk angorod/ngrangkat/ngunggahin/ngrenanin,
ប្រាសាទ ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

patut kadudonang sakadi ring sor:

ហា បុរាមត្តត្រា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

ha. Reraman lanangé patut ngawéntenang pejati malantaran duta, sakirang-

គា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

kirangnya 2 (kalih) diri;

គា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា ៗសាប៉ា

na. Genah anténé tan kéngin ring pumahan lanangé, sadurungé katiwakin

- 121 ມີຂໍ້ສັ່ງສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 (2) Indik sentana, Désa Adat Dalem Yangapi ngamanggehang uger-uger jagat
 ຍິນຍາວິນຍານຂອງພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 minakadi kawicaksanan sang maraga Guru Wisésa kaanutang ring drestan désa,
 ພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 sané kapikukuh antuk pararem.
- 122 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 (3) Sang pacang ngrajegang sentana, patut masadok ring Prajuru Désa minakadi Prajuru
 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 Banjar Adat.
- 131 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 (4) Sentana wénten kalih soroh inggih punika:
 ພ1 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 ha. Pratisentana, inggih punika sentana sané embas saking pawiwahan sané
 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 kapatut.
 ພ2 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 na. Sentana paperasan inggih punika sentana sané mawit saking meras sentana,
 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 riantukan pawiwahané tan ngawetuang sentana antuk upasaksi sekala
 ນິສະການ
 niskala;
- 132 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 (5) Sentana Rajeg inggih punika sentana wadon sané karajegang pinaka purusa.
- 141 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 (6) Sentana sané metu saking pawiwahan tan sah, mangda linggihnyané pastika patut
 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 kategepin antuk sangaskara manut Sastra Agama miwah dresta.
- 142 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 (7) Pawiwahan sané nénten ngwetuwang sentana, kulawarga inucap kéngin ngidih
 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 sentana:
 ພ1 ພົມເມັດສຳລັບພະທາງທີ່ຮຽນໃນພົມເມັດສຳລັບຄັ້ງທຳອິດທີ່ຈັດເຮັດ
 ha. Kapratama, saking kulawarga kapurusa sané pinih tampek pakilit

ສາກສາປິຣຸກຸງບາຣູສາວກບູຢາ

sané kapikukuh antuk pararem.

121 ລັບລັດຊິສິບກິສາລີ ຍາດສາກສາວກບູຢາ

(3) Sang pacang ngindikang warisan, mangda masadok ring Prajuru Désa.

ບາບສາວກບູຢາ

Pawos 94

122 ທາງບາບກິສາລີ ທາງບາບກະ

(1) Ahli waris luwiré:

ທາ ປູອິສິສິສາວກບູຢາ

ha. Pratisentana purusa;

ສາ ປູອິສິສິສາວກບູຢາສິສິສາວກກິດີ

na. Pratisentana istri (Sentana Rajeg); ສາ

ສິສິສາວກບູຢາສິສິສາວກກິດີ ca.

Sentana Paperasan lanang utawi istri.

123 ສູດັຍສິສາວກບູຢາ ທາງບາບກະ

(2) Swadarmaning ahli waris, patut:

ທາ ພາວກບາບກິສາວກບູຢາ ທາງບາບກະ

ha. Yan pawaris séda, patut kaupakara Pitra Yadnyanya;

ສາ ພາວກບາບກິສາວກບູຢາ ທາງບາບກະ

na. Yan pawaris madrebé utang patut kataur manut panglokika.

124 ປູກາບາບກິສາວກບູຢາ ທາງບາບກະ

(3) Pradé wénten karang kaputungan utawi tan wénten sané ngawarisin, Bandésa

ຂາວກບູຢາສິສິສາວກກິດີ ທາງບາບກະ

Adat wenang nuréksa sultur pakulawargannya sané dumun tur lantur kasiarang

ກິດີ ທາງບາບກະ ທາງບາບກະ ທາງບາບກະ

ring Désa Adat mangda sang patut ngawarisin digelis nyeledihi karang inucap.

131 ປູກາບາບກິສາວກບູຢາ ທາງບາບກະ

(4) Pianak utawi ahli waris sané magentos agama wit saking Agama Hindu ka

ຂາວກບູຢາສິສິສາວກກິດີ ທາງບາບກະ

agama siosan tan polih pahan padum waris.

១៥៧

សំបុត្រ ១៤

SARGAH VI

សូត្រាទាហ៍បញ្ចមហាភី

SUKRETA TATA PALEMAHAN DÉSA ADAT

បញ្ចមហាភី

Palet 1

ទានុមិបុរិវិញ្ញត្តិបុគ្គលិកទានុមិបុរិវិញ្ញត្តិ

Tanah Miwah Lingkungan Alam Désa Adat

ហិក្ខិតិវិញ្ញត្តិទានុមិបុរិវិញ្ញត្តិ

Indik 1 Tanah Désa Adat

បុរាណ ១៥១

Pawos 95

១៧៧ វិបសិទ្ធិបុគ្គលិកទានុមិបុរិវិញ្ញត្តិបុគ្គលិកទានុមិបុរិវិញ្ញត្តិ

(1) Ring wewidangan Désa Adat Dalem Yangapi, wénten Tanah Ayahan Désa

១៧៧ ទានុមិបុរិវិញ្ញត្តិបុគ្គលិកទានុមិបុរិវិញ្ញត្តិ (AYDS) / Tanah Pakarangan Désa (PKD), Tanah Druwén Krama lan

ទានុមិបុរិវិញ្ញត្តិបុគ្គលិកទានុមិបុរិវិញ្ញត្តិ

ទានុមិបុរិវិញ្ញត្តិបុគ្គលិកទានុមិបុរិវិញ្ញត្តិ

Tanah Palaba Pura.

១៧៨ ហិក្ខិតិវិញ្ញត្តិទានុមិបុរិវិញ្ញត្តិបុគ្គលិកទានុមិបុរិវិញ្ញត្តិ

(2) Inggian jimbar lan tata titi migunayang tanah inucap ring ajeng kapikukuh ring

បុរាណ ១៥១

pararem.

ហិក្ខិតិវិញ្ញត្តិបុគ្គលិកទានុមិបុរិវិញ្ញត្តិ

Indik 2 Lingkungan Alam Désa Adat

បុរាណ ១៥១

Pawos 96

១៧៩ សិទ្ធិបុគ្គលិកទានុមិបុរិវិញ្ញត្តិបុគ្គលិកទានុមិបុរិវិញ្ញត្តិ

(1) Sinalih tunggil krama patut nglestariang Telajakan ring ajeng pakubonnyané.

១៨០ ទានុមិបុរិវិញ្ញត្តិបុគ្គលិកទានុមិបុរិវិញ្ញត្តិ

(2) Karesikan palemahan Désa Adat lan tata titi nglestariang telajakan kapikukuh

ទានុមិបុរិវិញ្ញត្តិបុគ្គលិកទានុមិបុរិវិញ្ញត្តិ

manut pararem.

1571

បញ្ជី ១៧

Palet 2

សាវ័យបុត្រីពេសី

Karang Miwah Tegal

បុប្ផាសិវ័ស

Pawos 97

១៧៧ គ្រូមកុដាតាព្រាម៉ាសាវ័យបុត្រីពេសីសាវ័យបុត្រីពេសីបុត្រីពេសីបុត្រីពេសីបុត្រីពេសី

(1) Krama désa ngamong karang désa utawi karang paumahan ngraga, patut ngwatesin

សាវ័យបុត្រីពេសីសាវ័យបុត្រីពេសី/សាវ័យបុត្រីពេសីសាវ័យបុត្រីពេសី

karangnya sowang-sowang antuk pagehan/turus utawi témbok mangda

បុប្ផាសិវ័ស

pakantenannya asri.

១៧៨ បុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័ស

(2) Watesé sané mawasta gegaleng kaluan miwah gegaleng katebén mangda nganutin

បុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័ស

dresta, tur kakaryanin olih sang negen wates inucap.

១៧៩ បុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័ស

(3) Pradé karasayang pagehan/turus inucap nglikadin, yan pada arsa panyandingné

បុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័ស

watesé kéngin nganggén pinget utawi pracihna pal saking Agraria, sakéwanten

សាវ័យបុត្រីពេសីសាវ័យបុត្រីពេសីសាវ័យបុត្រីពេសីសាវ័យបុត្រីពេសី

kasaksian antuk Prajuru Désa Adat.

បុប្ផាសិវ័ស

Pawos 98

បុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័ស

Pradé wénten karang kabebeng, Prajuru Désa Adat lan panyanding patut ngutsahayang

បុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័សបុប្ផាសិវ័ស

mangdané karang inucap wénten marginnyané sanistané majimbar adepa.

159
 បុរាណសាស្ត្រ
Pawos 99

១៧៧ ដំរើងឱ្យក្រែងមុខគេ/ច្រើនត្រូវប្រេះ

(1) Sinalih tunggil Krama Désa/Banjar tan kalugra:

ហ្លា កាលបរិច្ឆេទនៃការដាំដុះនៃដំណាំដូចជាដំណាំគ្រប់

ha. Ngalah-alah margi, karang désa, tegal ayahan désa, carik krama
 ទំនៀមទម្លាប់នៃសហគមន៍/ក្រុមគ្រប់

tiosan, lan sakancan punika;

គា កាលបរិច្ឆេទនៃការកែប្រែទ្រព្យសម្បត្តិ/ការប្រើប្រាស់ទ្រព្យសម្បត្តិ

na. Ngalah-alah tegak kahyangan, tanah palaba pura, sétra lan sakancan
 ទំនៀមទម្លាប់នៃការគោរពស្រី/ស្រីស្រស់ស្អាត

tegak sané sinanggeh suci.

១៧៨ បុរាណសាស្ត្រនៃការដាំដុះដំណាំដូចជាដំណាំគ្រប់

(2) Pradé wénten lumaksana mamurug sakadi inucap ring ajeng, sang sané ngalah-alah

បុរាណសាស្ត្រនៃការដាំដុះដំណាំដូចជាដំណាំគ្រប់
 punika patut ngawaliang tanah, tegal inucap saha keni déwa danda manut pararem.

១៧៩ យាងវង់នៃក្រុមគ្រប់ដំណាំដូចជាដំណាំគ្រប់

(3) Yan wénten anak padem ring tegalan wiadin ring carik, pamarginé sakadi ring sor:

ហ្លា រីឯក្រុមគ្រប់ដំណាំដូចជាដំណាំគ្រប់

ha. Ring tegalan wiadin ring carik punika, patut kalaksanayang upakara manut

គីសប្រាណសាស្ត្រនៃការដាំដុះដំណាំដូចជាដំណាំគ្រប់

kecap Sastra Agama miwah dresta;

គា ក្រុមគ្រប់ដំណាំដូចជាដំណាំគ្រប់

na. Ngentasang sawa ring tegalan wiadin ring carik, patut nganutin pituduh

បុរាណសាស្ត្រនៃការដាំដុះដំណាំដូចជាដំណាំគ្រប់

Prajuru Désa utawi Prajuru Banjar Adat, lan Prajuru Subak.

សា ទំនៀមទម្លាប់នៃការដាំដុះដំណាំដូចជាដំណាំគ្រប់

ca. Tegal wiadin carik sané kaentasin sawa patut taler kaupakara manut

គីសប្រាណសាស្ត្រនៃការដាំដុះដំណាំដូចជាដំណាំគ្រប់

kecap Sastra Agama miwah dresta;

រា ក្រុមគ្រប់ដំណាំដូចជាដំណាំគ្រប់

ra. Ngentasang sawa ring Tukad, Pangkung, Telabah nénten kadulurin antuk

ဥပစာဘာ

upakara.

၁၈၂ ဂုဏ်တရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း

ka. Yéning wénten jadma padem tan kakeniang parindikannyané kapanggihin
ဂိုဏ်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း
ring wewidangan Désa Adat, prabéa panyangaskara kacuntakannyané
တရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း

kaprebéanin olih Désa Adat inucap.

၁၉ ဂုဏ်တရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း

da. Tan wenang ngenahang napi lui sané kasinanggeh ngaletihin karang

ပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း

paumahan manut kecap Sastra Agama, bilih-bilih yan sané ngaletihin

ပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း

punika kantos nglimbak ngletehin Désa Adat. Sané kasinanggeh ngenahang

ပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း

barang sané ngaletihin inucap, patut katiwakin pamidanda manut pararem.

၂၀၂ ဂုဏ်တရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း

(4) Yéning wénten karang paumahan utawi karang désa sané putung, Prajuru Banjar
တရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း
Adat utawi Prajuru Désa Adat patut maosang maka sulur karang paumahan utawi
တရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း
karang désa inucap ring paruman Banjar Adat utawi paruman Désa Adat, kapikukuh
တရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း

manut pararem.

၂၁၂ ဂုဏ်တရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း

(5) Yéning wénten karang désa sané tan kalinggihin antuk sang sané patut magenah ring
တရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း
karang désa inucap, Prajuru Banjar Adat lan Prajuru Désa, patut maosin ring
တရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်းတရားပစ္စည်း
paruman Désa Adat, tur kapikukuh manut pararem.

បញ្ជី ១

Palet 3

បញ្ជី ១ បញ្ជី ២ បញ្ជី ៣ បញ្ជី ៤

Wewangunan, Wewalungan Miwah Pepayonan

បញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

Indik 1 Wewangunan

បញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

Pawos 100

១៧ ការបញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

(1) Nyabran ngawangun, soang-soang krama, patut:

១៧ ខណ្ឌ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

ha. Masadok ring Prajuru, pamekas marep ring wewangunan sané mapanyaitan
មិនគោរពចំពោះបញ្ជី ១

minakadi menengin wates;

១៧ ការបញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

na. Nganggén Asta Bhumi miwah gagulak Asta Kosala-Kosali, sanistannya
មិនគោរពចំពោះបញ្ជី ១

manut ring patitis ka niskala.

១៨ បញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

(2) Pradé wawangunané jantos nyayubin ka pisaga, bilih-bilih témbok ring
បញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០
telenging wates, ri sampuné kawara tur kairing mapiguman taler tan wénten
បញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០
utsahan sang nruwénang, kangkat kasadokang ring Prajuru Banjar/Désa Adat,
សម្រាប់បញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០
sasampuné kaparitas tur wénten lelugrahan Prajuru, sang nruwénang wewangunan
បញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០
wenang keni pamidanda manut pararem, tur tembok inucap patut kagubar olih sang
បញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០
nruwénang, sasidané mangda kakaryanin abangan.

១៩ បញ្ជី ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

(3) Tan kadadosang ngembahang limbah cemer kapisaga.

131 𑄂𑄇𑄃 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 (4) Yéning Tamiu jagi ngawangun genah sané kasuciang manut agama mangda
 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 ngwéntenang pasadok ring Prajuru Banjar/Désa Adat. Prajuru wenang netesin
 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒

rencana saparindik wewangunan inucap.

131 𑄂𑄇𑄃 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 (5) Sapasira ugi krama désa sané jagi ngwangun paumahan lan sakaluiré magenah ring
 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 sisin marginé patut nganutin uger-uger Pemerintah utawi Guru Wisésa.

𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒

Indik 2 Wewalungan

𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒

Pawos 101

131 𑄂𑄇𑄃 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 (1) Sahanan warga désa sané miara wewalungan sakadi: bawi, banténg lan
 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 sakancan ipun mangda sayaga niténin minakadi negul, nglogor wewalungannya,
 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 mangda nénten ngrusak karang utawi pabianan krama tiosan, bilih-bilih jantos
 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 ngranjing ngletehin kahyangan.

131 𑄂𑄇𑄃 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 (2) Pradé wénten wewalungan malumbar utawi ngeleb tur ngrusak pakarangan utawi
 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 pabianan krama séwosan, risampuné kawara taler nénten wénten utsahan
 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 sang nruwénang, yan wewalungan punika malih ngrusak pakarangan utawi pabianan
 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 krama séwosan, wewalungan punika kéngin kataban, tur sang nruwénang katibakin
 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒 𑄏𑄗𑄀𑄂𑄇𑄒
 danda ngwaliang panukun wit tetanduran sané karusak, saha naur panebas papiaran

ທີ່ທາງເຂດສຳຄັນ ມາດຕະການປ້ອງກັນພາຍໃນ

tetabanan, manut panglokikan Prajuru Désa Adat.

- 129 ປຸກພາບພູມທຳມະຊາດສູງທີ່ບໍ່ມີຄຸນຄ່າສຳຄັນ ຍິ່ງສາວພິດພູເຂດສຳຄັນ ທາງທາງສຳຄັນ
- (3) Pradé wewalungannya ngantos ngaletihin genah suci, minakadi pamrajan, kahyangan,

ກິດຈະກຳທີ່ບໍ່ສຳຄັນ ມາດຕະການປ້ອງກັນພາຍໃນ ທີ່ບໍ່ສຳຄັນ ຍິ່ງສາວພິດພູເຂດສຳຄັນ

risampun kaparitas antuk Prajuru, sang sané nruwénang, wenang keni pamidanda

ຍາກພິດພູເຂດສຳຄັນ ຍິ່ງສາວພິດພູເຂດສຳຄັນ ທາງທາງສຳຄັນ

marupa artha danda miwah déwa danda manut pararem.

- 131 ສູນພາບພູມທຳມະຊາດສູງທີ່ບໍ່ມີຄຸນຄ່າສຳຄັນ ທາງທາງສຳຄັນ
- (4) Krama Désa patut nyerayanin wewalungan miwah sarwa prani, tan kapatutang

ຍາກພິດພູເຂດສຳຄັນ ທາງທາງສຳຄັນ ມາດຕະການປ້ອງກັນພາຍໃນ ທີ່ບໍ່ສຳຄັນ

mademang paksi, nuba ulam lan sakancan punika, pinaka sinalih tunggil

ທາງທາງສຳຄັນ ທາງທາງສຳຄັນ ທາງທາງສຳຄັນ ທາງທາງສຳຄັນ

utsahan Krama Désa ngardi bhutahita.

- 139 ສາວພິດພູເຂດສຳຄັນ ທາງທາງສຳຄັນ ທາງທາງສຳຄັນ
- (5) Sané mamurug patut keni pamidanda manut pararem.

ບັນດາກຳນົດການປ້ອງກັນພາຍໃນ

Indik 3 Pepayonan

ບັນດາກຳນົດການປ້ອງກັນພາຍໃນ

Pawos 102

- 141 ຕັ້ງສູນພາບພູມທຳມະຊາດສູງທີ່ບໍ່ມີຄຸນຄ່າສຳຄັນ ທາງທາງສຳຄັນ
- (1) Ngawit nandur pepayonan tanem tuwuh patut adepa agung ngajeroang saking wates,

ບັນດາກຳນົດການປ້ອງກັນພາຍໃນ ທາງທາງສຳຄັນ ທາງທາງສຳຄັນ ທາງທາງສຳຄັນ

pepayonan minakadi tanem tuwuh sané jantos ngliwat wates, wenang kasepat

ທາງທາງສຳຄັນ

gantungin.

- 142 ບັນດາກຳນົດການປ້ອງກັນພາຍໃນ ທາງທາງສຳຄັນ
- (2) Pepayonan sané ngungkulin mawastu mayanin ka pisaga, sang sané nruwénang

ບັນດາກຳນົດການປ້ອງກັນພາຍໃນ ທາງທາງສຳຄັນ ທາງທາງສຳຄັນ

pepayonan inucap patut kawara tur kairing mapiguman antuk sang rumasa katetehan,

ທາງທາງສຳຄັນ ທາງທາງສຳຄັນ ທາງທາງສຳຄັນ ທາງທາງສຳຄັນ

bilih-bilih sang nruwénang pepayonan arsa ngrebah utawi notor wit

ပဉ္စမအပိုင်း

Palet 4

ရခိုင်ပြည်နယ်အစိုးရအဖွဲ့

Kawasan Perdésaan Désa Adat

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့

Indik 1 Nglestariang Palemahan Miwah Kawasan Perdésaan Désa Adat

ပဉ္စမအပိုင်း

Pawos 103

၂၃၂။ ဝန်ထမ်းများ၏အကျိုးစီးပွား

(1) Warga utawi Krama Désa tan wenang:

ဟ။ ဤဥပဒေအရ ဝန်ထမ်းများ၏အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

ha. Ngembahang toya sané mawit saking badan wewalungan, paciringan, kamar
ဓနိ၊ ပစ္စည်းများကို ဝယ်ယူခြင်း၊ ဝန်ထမ်းများ၏အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်
mandi, pawaregan, miwah sané tiosan sané ngawetuang romon,
ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူခြင်း၊ ဝန်ထမ်းများ၏အကျိုးစီးပွားကို ထိခိုက်စေရန်
bilih-bilih ngantos ngawetuang ambu kaon ka pakarangan krama miwah ka
ဝန်ထမ်းများ၏အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

marginé;

ခ။ ဤဥပဒေအရ ဝန်ထမ်းများ၏အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

na. Ngentungang luu ka pakarangan krama, ka marginé, ka tlabahé miwah
အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်
ka tukadé.

၂၃၃။ ဝန်ထမ်းများ၏အကျိုးစီးပွား

(2) Sowang-sowang Krama Désa patut makarya paciringan mangda kabersihan

ပစ္စည်းများကို ဝယ်ယူခြင်း၊ ဝန်ထမ်းများ၏အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်
pakarangan miwah keasrian désané setata bersih lan lestari.

၂၃၄။ ဝန်ထမ်းများ၏အကျိုးစီးပွား

(3) Sapasira ugi sané kasinanggeh mamurug ring kecap angka 1 (siki) aksara ha, na, ring

ဟ၊ န၊ ရှိပါက ဝန်ထမ်းများ၏အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်
ajeng patut keni pamidanda, sané kapikukuh manut pararem.

ឆត្រា

SARGAH VII

បញ្ញត្តិស្រុកស្រែចម្ការស្រុកប្រាសាទប្រាសាទប្រាសាទប្រាសាទ

PADRUWEN, UTSAHA MIWAH PENGANGGARAN DÉSA ADAT

បញ្ញត្តិ

Palet 1

សិទ្ធិស្រុកស្រែចម្ការស្រុកប្រាសាទប្រាសាទ

Indik Padruwén Désa Adat

បទប្បញ្ញត្តិ

Pawos 104

១៧១ សុខភាពស្រុកស្រែចម្ការស្រុកប្រាសាទប្រាសាទប្រាសាទប្រាសាទ

(1) Sané kamanggehang dados druwén Désa Adat Dalem Yangapi, luwiré:

ហា ស្រុកស្រែចម្ការស្រុកប្រាសាទប្រាសាទប្រាសាទប្រាសាទ

ha. Kahyangan Tiga minakadi : Pura Désa lan Puseh, Pura Dalem Yangapi,

គា ស្រុកប្រាសាទ

នា. Pura Prajapati;

នា ស្រុកស្រែចម្ការស្រុកប្រាសាទប្រាសាទ

ca. Pura Béji Dalem Yangapi;

ហា ស្រុកស្រែចម្ការស្រុកប្រាសាទ

ra. Pura Balé Banjar;

គា ស្រុកស្រែចម្ការស្រុកប្រាសាទប្រាសាទប្រាសាទ

ka. Karang Ayahan Désa : 3,5 ha, rauning tlajakan;

នា ស្រុកស្រែចម្ការស្រុកប្រាសាទ

da. Sétra : 0,01 ha;

ហា ស្រុកស្រែចម្ការស្រុកប្រាសាទ

ta. Nyasa lan sasanti;

នា ស្រុកស្រែចម្ការស្រុកប្រាសាទប្រាសាទ

sa. Lekita-lekita : Awig-awig, Pasuara, Pararem;

ហា ស្រុកស្រែចម្ការស្រុកប្រាសាទប្រាសាទប្រាសាទ

wa. Lelangan, makadi tetabuhan lan ilén-ilén druwén Désa Adat,

131 បហិស្តុគ្រុសនិក្ខ័រ្យបិកុតាមគាបិក្ខ័រ្យាដំមនុហនិក្ខ័រ្យុរុសនិក្ខ័រ្យបិកុតាម។

(4) Paican saking Guru Wisésa kapigunayang manut pituduh saking Guru Wisésa.

131 ធាតុស្រូបិវិក្ខ័រ្យបុក្ខតាបហ្ម្យាត្រិសិបិសិហាគ្រុសកុបដ្ឋិសា។

(5) Sakaluwiring druwén désa patut wénten ilikitania sané pastika.

141 ហេត្តុស្រូបិកុតាមហេតិកុតាមហិក្ខ័រ្យបុក្ខតា/បុរាណេត្តុស្រូបិកុតាមនិក្ខ័រ្យ

(6) Tan kalugra ngadol utawi ngésahang druwén désa/pura, yan tan kacumponin
ហេត្តុស្រូបិកុតាមនិក្ខ័រ្យ
antuk Krama Désa sami.

ឯកទ្បាស

SARGAH VIII

ហេត្តុស្រូបិកុតាមនិក្ខ័រ្យសមិបុរុសនិក្ខ័រ្យស្រុកសាមាហិក្ខ័រ្យ

TATA HUBUNGAN KERJASAMA MIWAH MAJELIS DÉSA ADAT

បញ្ញត្តិ

Palet 1

ហិក្ខ័រ្យសិហេត្តុស្រូបិកុតាមនិក្ខ័រ្យសមិបុរុសនិក្ខ័រ្យស្រុកសាមាហិក្ខ័រ្យ

Indik Tata Hubungan Kerjasama Désa Adat

បុរាណេត្តុស្រូបិកុតាមនិក្ខ័រ្យ

Pawos 106

101 ហេត្តុស្រូបិកុតាមនិក្ខ័រ្យសមិបុរុសនិក្ខ័រ្យស្រុកសាមាហិក្ខ័រ្យស្រុកសាមាហិក្ខ័រ្យ

(1) Tata Hubungan Désa Adat kéngin kalaksanayang marep ring pihak tiosan.

102 ហេត្តុស្រូបិកុតាមនិក្ខ័រ្យសមិបុរុសនិក្ខ័រ្យស្រុកសាមាហិក្ខ័រ្យ

(2) Tata Hubungan Désa Adat, luwiré :

ហា កុតាមហិក្ខ័រ្យសមិបុរុសនិក្ខ័រ្យស្រុកសាមាហិក្ខ័រ្យ

ha. Otoritatif;

គា កុតាមហិក្ខ័រ្យសមិបុរុសនិក្ខ័រ្យស្រុកសាមាហិក្ខ័រ្យ

na. Koordinatif;

សា កុតាមហិក្ខ័រ្យសមិបុរុសនិក្ខ័រ្យស្រុកសាមាហិក្ខ័រ្យ

ca. Konsultatif.

ပဏ္ဍိတကျမ်း

Palet 2

ဟိန္ဒူဒေသစဉ်းစီမံကိန်းဦးစီးဌာန

Indik Majelis Désa Adat

ပုဒ်မ ၁၀၇

Pawos 107

၂၈၂။ ဒေသစဉ်းစီမံကိန်းဦးစီးဌာန၏အဖွဲ့ဝင်များသည် ပရိသတ်အဖွဲ့များ၏အဖွဲ့ဝင်များကို အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းပေးရန် နှိုးဆော်ရန် ဖြစ်သည်။

(1) Majelis Désa Adat inggih punika pakilitan utawi pasikian Désa Adat ring Provinsi

သို့မဟုတ် ညောင်တုန်းတိုင်းဒေသကြီး၊ ရန်ကင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊

Kabupatén lan Kecamatan manut undagan sané madué amongan lan pamatut ring

ဒေသစဉ်းစီမံကိန်းဦးစီးဌာန၏အဖွဲ့ဝင်များသည် ပရိသတ်အဖွဲ့များ၏အဖွဲ့ဝင်များကို အဖွဲ့ဝင်အဖြစ်

widang Adat Istiadat, sané mawit saking Agama Hindu miwah Dresta Désa tur

သို့မဟုတ် ညောင်တုန်းတိုင်းဒေသကြီး၊ ရန်ကင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊

madué kawigunan mapaica tutur, tatimbang, panuntun, panarka lan pamutus ring

ဒေသစဉ်းစီမံကိန်းဦးစီးဌာန၏အဖွဲ့ဝင်များသည် ပရိသတ်အဖွဲ့များ၏အဖွဲ့ဝင်များကို အဖွဲ့ဝင်အဖြစ်

widang Adat, Tradisi, Budaya, Sosial Religius, Kearifan Lokal Hukum

ဒေသစဉ်းစီမံကိန်းဦးစီးဌာန၏အဖွဲ့ဝင်များသည် ပရိသတ်အဖွဲ့များ၏အဖွဲ့ဝင်များကို အဖွဲ့ဝင်အဖြစ်

Adat lan Ekonomi Adat.

၂၈၃။ ဒေသစဉ်းစီမံကိန်းဦးစီးဌာန၏အဖွဲ့ဝင်များသည် ပရိသတ်အဖွဲ့များ၏အဖွဲ့ဝင်များကို အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းပေးရန် နှိုးဆော်ရန် ဖြစ်သည်။

(2) Désa Adat Dalem Yangapi satya lan satinut ring Majelis Désa Adat manut

ဤစည်းကမ်းချက်များ

undagannyané.

ដំបូង

SARGAH IX

ឯកសារស្រុកសិវ្យាវិស្វាមិបុរាណ

BHAYA, KULKUL, WICARA MIWAH DANDA

បញ្ចប់

Palet 1

ហិក្ខិកាឯកសារ

Indik Bhaya

បុរាណសិវ្យាវិស្វាមិ

Pawos 108

១៧៧ កាសាត្រាយាបិរ្យាវិស្វាមិឯកសារឯកសារឯកសារឯកសារឯកសារ

- (1) Bacakan bhaya luwiré: Jiwa Bhaya, Artha Bhaya, Agni Bhaya, Toya Bhaya, ហិក្ខិកាឯកសារស្រុកសិវ្យាវិស្វាមិបុរាណស្រុកសិវ្យាវិស្វាមិបុរាណឯកសារ
Lindu Bhaya lan sakancan punika sané ketah ipun kawastanin Panca Bhaya.

១៧៨ ដំបូងស្រុកសិវ្យាវិស្វាមិឯកសារស្រុកសិវ្យាវិស្វាមិឯកសារស្រុកសិវ្យាវិស្វាមិឯកសារ

- (2) Sinalih tunggil krama sané manggihin pracihna pastika wéntené sahanan Panca ឯកសារស្រុកសិវ្យាវិស្វាមិបុរាណស្រុកសិវ្យាវិស្វាមិបុរាណឯកសារស្រុកសិវ្យាវិស្វាមិបុរាណ
Bhaya, patut digelis nepak kulkul tengeran kapanca bhayan, tur digelis masadok ring បុរាណ
Prajuru.

១៧៩ បុរាណស្រុកសិវ្យាវិស្វាមិឯកសារស្រុកសិវ្យាវិស្វាមិឯកសារស្រុកសិវ្យាវិស្វាមិឯកសារ

- (3) Pradé désané kahanan Jiwa Bhaya, krama désané patut ngaturang upacara បុរាណស្រុកសិវ្យាវិស្វាមិបុរាណស្រុកសិវ្យាវិស្វាមិបុរាណ
pamahayun désa manut kecap Sastra Agama sané kapikukuh olih krama, ឯកសារស្រុកសិវ្យាវិស្វាមិបុរាណស្រុកសិវ្យាវិស្វាមិបុរាណ
tur sang ngwetuang Jiwa Bhaya, katur ring sang ngawawenang.

បុរាណសិវ្យាវិស្វាមិ

Pawos 109

១៧៧ ដំបូងស្រុកសិវ្យាវិស្វាមិឯកសារស្រុកសិវ្យាវិស្វាមិឯកសារស្រុកសិវ្យាវិស្វាមិឯកសារ

- (1) Sinalih tunggil krama sané manggihin pracihna pastika wéntené Arta Bhaya

បញ្ជី
Palet 2
ហិរ្និក្ខុក្ខុ
Indik Kulkul
ហុបាដិ
Pawos 110

១៧៧ គ្រូបាតក្នុងប្រឹក្សាធម៌ខេត្តកណ្តាល

(1) Dudonan Kulkul ring Désa Adat Dalem Yangapi, luwiré:

ហា គ្រូបាតក្នុងខេត្តកណ្តាល

ha. Kulkul Désa magenah ring Balé Désa Adat lan ring Pura Kahyangan Tiga;

នា គ្រូបាតក្នុងខេត្តកណ្តាល

na. Kulkul Banjar magenah ring soang-soang Balé Banjar;

សា គ្រូបាតក្នុងខេត្តកណ្តាល

ca. Kulkul Sekaa-sekaa.

១៧៨ គ្រូបាតក្នុងខេត្តកណ្តាល

(2) Kulkul Désa utawi Banjar Adat, kamanggehang pinaka piranti utawi sarana

ប្រើប្រាស់ក្នុងប្រជាជន

tengeran maka wangsit, ring wawengkon wewidangan Désa/Banjar Adat.

១៧៩ គ្រូបាតក្នុងខេត្តកណ្តាល

(3) Tatepakan suaran kulkul manut dresta, tur anggah-ungguh tatepakan ipun
គ្រូបាតក្នុងខេត្តកណ្តាល

kunggahang jeroning pararem.

ហុបាដិ
Pawos 111

១៧៧ គ្រូបាតក្នុងខេត្តកណ្តាល

(1) Kulkul Désa utawi Banjar Adat tan wenang katepak, yéning tan sangkaning pituduh
ប្រធានសហគមន៍

Prajuru, sajawaning tengeran Panca Bhaya.

១៧៨ គ្រូបាតក្នុងខេត្តកណ្តាល

(2) Sang nepak Kulkul Désa utawi Banjar tan sangkaning pituduh Prajuru, patut digelis

၂၃၂ မဒေပရိဗိသကမဆာသိဂိဟါဒေါပုဗ္ဗဂူပဗျဗျာဒ္ဓါသဝိသကသာဗျဝိဒ္ဓါ

(4) Sajawaning wicara sakadi ring ajeng, Prajuru patut nyantos pisadok sang nunas
ဗာဂုဘာသါ။

bawos.

၂၃၂ ပရိပဂုမဗ္ဗိပဗ္ဗိတကန္တိန္ဒါဟိပံပဗျဗျာဒ္ဓါပုဗ္ဗဗျာဒ္ဓါဟိဗ္ဗိ

(5) Panepasé mangda pastika nyantenang iwang patut malarapan Tri Pramana, inggih
ပုဂ္ဂိုလ်သမာဓိ၊ တူပိရိဗျာဒ္ဓါ၊ ဗျာဒ္ဓါ၊ ဗျာဒ္ဓါ၊ ပရိပဂုမဗ္ဗိပဗ္ဗိတကန္တိန္ဒါဟိပံပဗျဗျာ
punika saksi, ilikita, bukti, tur panepasé tan maren nepék ring Awig-awig lan Catur
ဗျာဒ္ဓါ။

Dresta.

ပဗ္ဗဗျာဒ္ဓါ ၂၃၂

Palet 4

ဟိန္ဒါရိသဗ္ဗာ။

Indik Danda

ဗာဂုဘာသါ ၂၃၂

Pawos 113

၂၃၂ ဂုဗာဏ / ဗာဏုဝိဗိရိန္ဒါရိသဗ္ဗာဟိပံပဗျဗျာဒ္ဓါသဝိသကသာဗျဝိဒ္ဓါ

(1) Désa/Banjar wenang nibakang pamidanda ring warga désa sané sisip.

၂၃၂ ဗာဏုဝိဗိရိန္ဒါရိသဗ္ဗာဟိပံပဗျဗျာဒ္ဓါသဝိသကသာဗျဝိဒ္ဓါ

(2) Tatibak pamidanda inucap ring ajeng, kalaksanayang olih Prajuru sajeroning
ဗာဂုဗျာဒ္ဓါဂုဗာဏ။

paruman Krama Désa.

၂၃၂ ကာသာဓာသဗ္ဗိသဗ္ဗာဟိပံပဗျဗျာဒ္ဓါ

(3) Bacakan pamidanda, luwiré:

ဟ။ ပဗ္ဗာဏုဂုဗာဏုဗျာဒ္ဓါ

ha. Panyangaskara (panyucian);

ဓ။ အံသဗ္ဗာသဗ္ဗာဟိပံပဗျဗျာဒ္ဓါသဝိသကသာဗျဝိဒ္ဓါ

na. Artha danda saha panikelnya, miwah panikel paturunan;

သ။ ကာဗာဏုဂုဗာဏု

ca. Karampag;

ဂ။ ကာဗျာဒ္ဓါ

ra. Kasepékang

- ka. Kanorayang;
- da. Kawusanang makrama Désa/Banjar tur pipil karangan ayahannya kawaliang ring Désa Adat.

- 131. Pamidanda sané katibakang patut masor singgih, manut kasisipan.
- 141. Jinah utawi arta brana pamidanda, ngranjing dados druwén désa.

ບາບວາລາ 114

Pawos 114

- 171. Krama sané langkung ring tigang paruman nglantur nénten naur paturunan miwah dedandan, risampuné polih pembinaan ping tiga wenang karampag.
- 181. Tatibak pangrampagan, nganutin tata cara sakadi ring sor puniki:
 - 191. Kalaksanayang olih Prajuru, kasarengin antuk krama pinih akéh tigang diri maka saksi;
 - 201. Sang ngrampag patut madarsana rikala ngambil barang utawi nyawénin tanem tuwuh, sané ageng pangargannyané manut ring utang sang karampag;
 - 211. Prajuru patut miteketang mangda barang-barang sané karampag punika digelis katebus, masengker awuku, tur rahina kaping kutus pacang

ꦲꦏ꧀ꦏꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

ꦧꦸꦧꦤꦏꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

Pawos 117

ꦧꦸꦩꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

Pembangunan kawasan perdesaan kapikukuh manut pararem.

ꦱꦫꦒꦲꦲ

SARGAH XI

ꦧꦸꦩꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

PEMBINAAN, PENGAWASAN, PEMBERDAYAAN MIWAH

ꦧꦸꦩꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

PELESTARIAN DÉSA ADAT

ꦧꦸꦩꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

Palet 1

ꦧꦸꦩꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

Pembinaan lan Pengawasan

ꦧꦸꦩꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

Indik 1 Pembinaan

ꦧꦸꦧꦤꦏꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

Pawos 118

ꦱꦧꦸꦩꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

Kapatutan ngalaksanayang Pembinaan Désa Adat wantah swadarman Gubernur Bali,

ꦱꦧꦸꦩꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

Désa Adat Dalem Yangapi sayaga pacang nampi Pembinaan saking Angga Prajuru Daérah

ꦱꦧꦸꦩꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀ꦠꦸꦏꦸꦩꦤꦸꦥꦫꦫꦺꦩ꧀

Provinsi Bali sané ngangganin indik Désa Adat.

ឯកទស្សន៍

SARGAH XII

ក្របខ័ណ្ឌកិច្ចព្រមព្រៀងនៃកិច្ចការបុរាណវិទ្យា

NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM

បទប្បញ្ញត្តិ

Pawos 122

- 17091 ក្របខ័ណ្ឌកិច្ចព្រមព្រៀងនៃកិច្ចការបុរាណវិទ្យានៃភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យា
 (1) Nguwah-nguwuhin Awig-awig Désa Adat puniki wantah kêngin kalaksanayang
 ហេតុការណ៍ទាំងឡាយ
 antuk Paruman Désa.
- 17101 បទប្បញ្ញត្តិកិច្ចព្រមព្រៀងនៃកិច្ចការបុរាណវិទ្យានៃភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យា
 (2) Pidabdab nguwah-nguwuhin Awig-awig puniki mawit saking pakarsan Krama Désa,
 យោងតាមការសម្រេចរបស់មហាសន្និបាតភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យា
 yadiastun kamedalang antuk sinalih tunggil Prajuru utawi sinarengan, tur sampun
 តាមការសម្រេចរបស់មហាសន្និបាតភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យា
 kacumponin pinih kedik kalih pah tiga saking sang sané patut ngamiletin paparuman.
 17111 កិច្ចព្រមព្រៀងនៃកិច្ចការបុរាណវិទ្យានៃភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យា
 (3) Awig-awig sané mawali kasurat puniki wantah maripurnayang Awig-awig Désa Adat
 តាមការសម្រេចរបស់មហាសន្និបាតភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យា
 Dalem Yangapi sané sampun wénten, sané kareremin duké dumun warsa 2007.

បទប្បញ្ញត្តិ

Pawos 123

- 17091 កិច្ចព្រមព្រៀងនៃកិច្ចការបុរាណវិទ្យានៃភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យា
 (1) Sakaluwiring indik sané sampun wénten sadéréng Awig-awig puniki kasurat,
 មេត្តាសម្រេចសេចក្តីណែនាំនៃកិច្ចការបុរាណវិទ្យានៃភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យា
 mangda kaanutang ring sadaging awig-awig puniki.
- 17101 កិច្ចព្រមព្រៀងនៃកិច្ចការបុរាណវិទ្យានៃភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យា
 (2) Sakaluwiring sané durung kasurat risajeroning Awig-awig puniki, menawi kangkat
 តាមការសម្រេចរបស់មហាសន្និបាតភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យានៃភូមិបុរាណវិទ្យា
 kaanggén mitegepin Awig-awig puniki, pacang kasurat risajeroning pararem.

မံၤတၢ်ဒုၤတၢ်တူၤ
SARGAH XIII
ပၤပျၢ်ပျၢ်
PAMUPUT
မၤတၢ်ဒုၤတၢ်တူၤ
Pawos 124

၂၈၂ ၤမံၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤပၤမူၤခိၤခိၤ(ၤမံၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤ)

(1) Awig-awig puniki kawastanin Awig-awig Désa Adat Dalem Yangapi.

၂၈၃ ၤမံၤတၢ်ဒုၤတၢ်တူၤခိၤခိၤတၢ်ဒုၤတၢ်တူၤခိၤခိၤတၢ်ဒုၤတၢ်တူၤခိၤခိၤတၢ်ဒုၤတၢ်တူၤခိၤခိၤ

(2) Awig-awig puniki kamargiang ngawit saking kaingkupin utawi kararemin.

မၤတၢ်ဒုၤတၢ်တူၤ
Pawos 125

၂၈၄ တၢ်တူၤတၢ်ဒုၤတၢ်တူၤပၤမူၤခိၤခိၤတၢ်ဒုၤတၢ်တူၤပၤမူၤခိၤခိၤ(ၤမံၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤ)

(1) Banjar adat ring wawengkon Désa Adat Dalem Yangapi patut madrué Pararem,

မၤတၢ်ဒုၤတၢ်တူၤပၤမူၤခိၤခိၤတၢ်ဒုၤတၢ်တူၤပၤမူၤခိၤခိၤတၢ်ဒုၤတၢ်တူၤပၤမူၤခိၤခိၤတၢ်ဒုၤတၢ်တူၤပၤမူၤခိၤခိၤ

Saha pararem inucap sampun kacumponin oleh Krama Banjar Adat lan kawikanin

တၢ်တူၤတၢ်ဒုၤတၢ်တူၤပၤမူၤခိၤခိၤတၢ်ဒုၤတၢ်တူၤပၤမူၤခိၤခိၤ(ၤမံၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤ)

oleh Bandésa Adat, Désa Adat Dalem Yangapi.

၂၈၅ တၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤ

(2) Soang-soang Krama Banjar Adat sané wénten ring wawengkon Désa Adat
တၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤ

Dalem Yangapi tan dados piwal ring Awig-awig lan Pararem Désa Adat
တၢ်တူၤတၢ်ဒုၤတၢ်တူၤတၢ်ဒုၤတၢ်တူၤ

Dalem Yangapi.

ບາບວາມີ/ຕຽດ

Pawos 126

171 ພິມິຕິຕຽດສິສິສບກິປຸ່ນພິນຸກກຸບຍິສິບກຸຍສຽຍາທອເທດ

(1) Awig-awig puniki kaparipumayang lan kararemin ring Paruman Krama Désa Adat
ທຽດຢີພິບບິບຽດສິສິສບກິປຸ່ນພິນຸກກຸບຍິສິບກຸຍສຽຍາທອເທດ
Dalem Yangapi duk rahina Redité Wagé, Wuku Landep Panglong ping 4 (papat),
ຕຽດສິສິສບກິປຸ່ນພິນຸກກຸບຍິສິບກຸຍສຽຍາທອເທດ
Sasih Kawolu, Içaka Warsa 1946, Tanggal maséhi 16 Pébruari 2025,
ຍຕິສິສິສບກິປຸ່ນພິນຸກກຸບຍິສິບກຸຍສຽຍາທອເທດ
magenah ring Balé Désa Adat Dalem Yangapi.

172 ພິມິຕິຕຽດສິສິສບກິປຸ່ນພິນຸກກຸບຍິສິບກຸຍສຽຍາທອເທດ

(2) Awig-awig puniki kalinggatanganin antuk sang ngawawenang manut
ສິສິສບກິປຸ່ນພິນຸກກຸບຍິສິບກຸຍສຽຍາທອເທດ
kawenangannya soang-soang, murddhaning pamikukuh:
ຍຕິສິສິສບກິປຸ່ນພິນຸກກຸບຍິສິບກຸຍສຽຍາທອເທດ
Majelis Désa Adat Provinsi Bali.

173 ມູນິບກຍຕຽດສິສິສບກິປຸ່ນພິນຸກກຸບຍິສິບກຸຍສຽຍາທອເທດ

(3) Luwir para manggala sané nglinggatanganin:



ພິມິຕິຕຽດສິສິສບກິປຸ່ນພິນຸກກຸບຍິສິບກຸຍສຽຍາທອເທດ
I Made Artana, SE.

ບາບວາມີ/ຕຽດ
Panyarikan,

ບາບວາມີ/ຕຽດ
I Komang Gede Widana,

ပတေ့ၵ်း

Patajuh,

ဝိဗၵၢၵ်း

I Made Sudana,

ပတိၵ်း

Patengen,

ဝိၵၢၵ်း

I Nyoman Santika,

ဝိၵၢၵ်း

Kelihan Banjar Adat Dalem Yangapi,



ဝိၵၢၵ်း

I Nyoman Antia,

ပတေ့ၵ်း

Pangrampih,

ၵပၵ်း

Plt. Bandésa Madya

ဝိၵၢၵ်း

Majelis Désa Adat (MDA)



I Wayan Sakadana, SP., M.Si.

ဝိၵၢၵ်း

Majelis Désa Adat (MDA)

ဝိၵၢၵ်း

Kecamatan Kediri



I Made Raka,

မဟာဟူရီ
Saha Uning,

မိဒ်ပိမိဂုဏ်ထူးမိဒ်ပိမိဂုဏ်ထူး(၂၀၂၅)ပုဂံပိမိဂုဏ်ထူး
MAJELIS DESA ADAT (MDA) PROVINSI BALI

ကုဏ်ထူး
Nomor : 067/Awb-k/MDAP/VIII/2025

မိဒ်ပိမိဂုဏ်ထူး
Tanggal : 28 Agustus 2025

မဟာဟူရီ
Bandésa Agung,

မဟာဟူရီ
Panyarikan Agung,



[Signature]
Ida Pangelingsir Agung Putra Sukahet

[Signature]
Dr. Dewa Nyoman Rai Asmara Putra, S.H., M.H.

မိဒ်ပိမိဂုဏ်ထူး

Telah Dicatatkan

မိဒ်ပိမိဂုဏ်ထူးမိဒ်ပိမိဂုဏ်ထူး(၂၀၂၅)ပုဂံပိမိဂုဏ်ထူး

Pada Dinas Pemajuan Masyarakat Adat Provinsi Bali


မိဒ်ပိမိဂုဏ်ထူး : 29 Agustus 2025
Tanggal :

ကုဏ်ထူး

Registrasi Nomor : A/0079...../1115/040/06/DPMA/2025

ប៊ែរមិដិក្រុមការងារភូមិភាគកណ្តាល

PETA WEWIDANGAN DÉSA ADAT DALEM YANGAPI



ប្រជុំការងារបញ្ជាក់ការងារភូមិភាគកណ្តាល

PRAWARTAKA PANYURATAN AWIG-AWIG

ភូមិភាគកណ្តាល

DÉSÀ ADAT DALEM YANGAPI

၂၀၀၁ ပီရတူဒေဝကျိ ၊ ကာကူကေးဒေဝကျိသက္ကရာဇ်သီဟပတိ

(1) Penanggung Jawab : Bandésa Adat Dalem Yangapi.

၂၀၀၂ ပြည်ဖာနာ ၊

(2) Prawartaka:

ဟ၊ ပဗ္ဗသုကျိ ၊ ဟိပသနိရိဂိဗါ၊ ငါသိဟ၊

ha. Pamucuk : I Wayan Kirim, SH.

န၊ ပဖာဂျေ ၊ ဟိကုကာဝဗါ၊ ဟိဂျေ

na. Patajuh : I Nyoman Antia,

သ၊ ပကာဂိနာကျိ ၊ ဟိပသနိသုပံဗာ

ca. Panyarikan : I Wayan Suparta.

၂၀၀၃ ဝိသိပကဟိဂျိ

(3) Widang Parahyangan:

၂၀၀၁ ဟိပသနိသုကဗာ

1. I Wayan Surata,

၂၀၀၂ ဝါယုသုဗိဗာ

2. I Made Sumertana,

၂၀၀၃ ဟိပသနိငျာ

3. I Wayan Eriana, ၊

၂၀၀၄ ဟိကုကာဝဗါ၊ ကာဗိဗိ

4. I Nyoman Nyamin.

၂၀၀၅ ဝိသိပကုပာဗာ

(4) Widang Pawongan :

၂၀၀၁ ဟိဝါယုသုဗိဗာ

1. I Made Sutarja,

၂၀၀၂ ဟိဝါယုသုဗိဗာ

2. I Made Sudana,

၂၀၀၃ ဟိရိဗျာဗိဗိဗာ

3. I Ketut Wija,

1. 1. 1. 1

131 ហិបយនតិស្យង់ធីតាណិហា

4. I Wayan Suarjana, SH.

101 ហិកុនាធីហិកុនាហ្វ្យា

5. I Komang Gede Bagiarta.

101 វិធានបត្រមហានី

(5) Widang Palemahan :

1. 1. 1. 1 ហិកេតុតស្រូរូក

1. I Ketut Sorog,

1. 1. 1. 1 ហិបយនតិស្យន់សា

2. I Wayan Sukarsa,

1. 1. 1. 1 ហិមេតុតធីតាណិហា

3. I Made Martika Putra,

131 ហិបយនតិរកានា

4. I Wayan Rakaana.